



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៧២

ត្រីមាសទី ០៣ ឆ្នាំ ២០១៨

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 0៦-0៩-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/0៩១៨/៩២៦ ស្តីពី ការបញ្ចប់តំណែងរដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ដែលបានទទួលការតែងតាំង មុនថ្ងៃទី 0៦ ខែ កញ្ញា ឆ្នាំ ២0១៨ និងតែងតាំង ឥស្សរជន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៨៤៦៣
- 0៦-0៩-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/0៩១៨/៩២៧ ស្តីពី ការបញ្ចប់តំណែងរដ្ឋលេខាធិការគ្រប់រូប នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ទទួលការតែងតាំង មុនថ្ងៃទី 0៦ ខែ កញ្ញា ឆ្នាំ ២0១៨ និងតែងតាំងឥស្សរជន ជា រដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ៨៤៦៥
- 0៦-0៩-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/0៩១៨/៩២៨ ស្តីពី ការបញ្ចប់តំណែងអនុរដ្ឋលេខាធិការគ្រប់រូប នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ទទួលការតែងតាំង មុនថ្ងៃទី 0៦ ខែ កញ្ញា ឆ្នាំ ២0១៨ និងតែងតាំងឥស្សរជនជា អនុរដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ៨៤៧៤
- 0៦-0៩-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/0៩១៨/៩២៩ ស្តីពី ការតែងតាំងឯកឧត្តម **នវ៉ាណាប៊ុន្ទី អានន្ទជាយ៉ាត** ជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការ គណៈរដ្ឋមន្ត្រី មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ៨៤៨៩
- 0៦-0៩-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/0៩១៨/៩៣0 ស្តីពី ការតែងតាំងឯកឧត្តម **ហារី សំរោត** ជា អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែម លើមុខងារបច្ចុប្បន្ន ៨៤៩0

- 0៦-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣១ ស្តីពី ការបញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាល, ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ៨៤៩១
- 0៦-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣២ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ៨៤៩២
- 0៦-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣៣ ស្តីពី ការតែងតាំងមុខងារ និងតម្លើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៣ រូប ៨៤៩៩
- 0៦-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣៤ ស្តីពី ការតែងតាំងឯកឧត្តម **អ៊ុន លាង** ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ៨៥០១
- 0៦-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ថៃ ហ្វា** ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តិ **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នីតិកាលទី ៤ មានឋានៈស្មើ រដ្ឋមន្ត្រី ៨៥០២
- 0៦-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជូនសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៣០ រូប ៨៥០៣
- 0៧-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣៧ ស្តីពី ការបញ្ចប់តំណែងឯកឧត្តម **សុះ មុស៊ីន** ពីរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងតម្លើងឋានៈ និងតែងតាំងឥស្សរជន ០៣ រូប ៨៥០៥
- 0៧-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣៨ ស្តីពី ការបញ្ចប់មុខតំណែង អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃរដ្ឋសភា នីតិកាលទី ៥ និងតែងតាំង អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃរដ្ឋសភា នីតិកាលទី ៦ ៨៥០៦
- 0៧-0៩-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៩១៨/៩៣៩ ស្តីពី ការបញ្ចប់មុខតំណែង នាយក និងនាយករង នៃខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ក្នុងនីតិកាលទី ៥ នៃរដ្ឋសភា និងតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា នាយក នាយករង ខុទ្ទកាល័យសម្តេច អគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ក្នុងនីតិកាលទី ៦ នៃរដ្ឋសភា ៨៥០៧

គ

II- រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

១៤-០៩-២០១៨	-អនុក្រឹត្យលេខ ១២១ អនក្រ.បក ស្តីពី ការកំណត់ផ្ទៃអាងស្តុកទឹកបឹងទំពុន ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ	៨៥០៨
១៧-០៩-២០១៨	-អនុក្រឹត្យលេខ ១២២ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់	៨៥១៤
០៦-០៩-២០១៨	-អនុក្រឹត្យលេខ ៨៨៦ អនក្រ.តត ស្តីពី ការបញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការ	៨៥១៩
១៤-០៩-២០១៨	-អនុក្រឹត្យលេខ ៨៨៧ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៨៥២០
១៤-០៩-២០១៨	-អនុក្រឹត្យលេខ ៨៨៨ អនក្រ.តត ស្តីពី ការធ្វើនិយ័តកម្មប្តូរប្រភេទក្របខ័ណ្ឌមន្ត្រីរាជការ	៨៥២២
១៤-០៩-២០១៨	-អនុក្រឹត្យលេខ ៨៨៩ អនក្រ.តត ស្តីពី ការតែងតាំងជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា	៨៥២៤
១៤-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩០ អនក្រ.តត ស្តីពី ការតែងតាំងសមាជិកក្រុមលេខាធិការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា	៨៥២៦
១៤-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៣០
១៧-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៣១
១៧-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩៣ អនក្រ.តត ស្តីពី ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា	៨៥៣៣
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៣៥
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៨៥៣៦
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការប្រចាំស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស	៨៥៣៨
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៤០
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៨៩៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៤២
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៩០១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការស៊ីវិល	៨៥៤៤
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៩០២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៤៥

១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៩០៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៤៦
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៩០៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៤៧
១៨-០៩-២០១៨	-អនុក្រឹត្យលេខ ៩០៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៤៨
១៩-០៩-២០១៨	-អនុក្រឹត្យលេខ ៩០៦ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ	៨៥៤៩
២០-០៩-២០១៨	-អនុក្រឹត្យលេខ ៩០៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៥០
២០-០៩-២០១៨	-អនុក្រឹត្យលេខ ៩០៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៥១
២០-០៩-២០១៨	-អនុក្រឹត្យលេខ ៩០៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៥២
២០-០៩-២០១៨	-អនុក្រឹត្យលេខ ៩១០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៥៥៣

២-សេចក្តីសម្រេច

០៨-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥០ សសរ ស្តីពី ការកំណត់របៀបរបបការងារ និងការបែងចែក ភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល	៨៥៥៤
១០-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥១ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល	៨៥៥៧
១៧-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥២ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ	៨៥៥៨
១៨-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥៣ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ	៨៥៥៩
១៨-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥៤ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ	៨៥៦០
១៨-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥៥ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ	៨៥៦១
២០-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥៦ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បី រៀបចំពិធីបុណ្យសមុទ្រឆ្នាំ ២០១៨ ពីថ្ងៃសុក្រ ៧ កើត ដល់ថ្ងៃអាទិត្យ ៩ កើត ខែមិគសិរ ឆ្នាំច សិរីទ្រិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តកោះកុង ក្រោមប្រធានបទ៖ ឆ្ពោះស្អាត ពលរដ្ឋរមណីយ	៨៥៦២
២១-០៩-២០១៨	-សេចក្តីសម្រេចលេខ ៥៧ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ	៨៥៧៥

III-ការងារបណ្តាញក្រសួង

នីតិវិធីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១០-០៧-២០១៨	-ប្រកាសលេខ ២៣៤ ឧស.កឧ.ប្រក ០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជិន យុនជិន (ខេមបូឌា) ហ្គាមិន ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់	៨៥៧៦
------------	---	------



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/ ៧២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : បញ្ចប់តំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានទទួលការតែងតាំង មុនថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ និងតែងតាំងឥស្សរជន ជាមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖

- ១- ឯកឧត្តម សុខ ចិន្តាសោកា
- ២- ឯកឧត្តម ម៉ម សារិន
- ៣- ឯកឧត្តម ស្រី ថាមរុង
- ៤- ឯកឧត្តម ឈៀង យ៉ាណារ៉ា
- ៥- ឯកឧត្តម យូ ស៊ុនឡុង
- ៦- ឯកឧត្តម សោម សឿន
- ៧- ឯកឧត្តម សុន គន្ធរ
- ៨- ឯកឧត្តម ហ្សាការីយ៉ា អាជាម
- ៩- ឯកឧត្តម កៅ គឹមហួន
- ១០- ឯកឧត្តម អ៊ុំជ គឹមអន
- ១១- ឯកឧត្តម កែវ ធីធី
- ១២- ឯកឧត្តម ស្វាយ ស៊ីថា



- ១៣- ឯកឧត្តម ផៃ ស៊ីផាន
- ១៤- ឯកឧត្តម កែវ រតនៈ
- ១៥- ឯកឧត្តម ហ៊ុន ស៊ីថា
- ១៦- ឯកឧត្តម ឈឹម ផល្ល័ណ
- ១៧- ឯកឧត្តម នវ៉ាណាប្រិទ្ធិ អានន្ទជាយ៉ាត
- ១៨- ឯកឧត្តម ហារី សំអាត
- ១៩- ឯកឧត្តម កែវ បាភ្នំ ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជក្រឹត្យ ១៧០៧ ៩៤១

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មិន ឈិន

កិត្តិនីតិកោសលបណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៩២៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : បញ្ចប់តំណែងរដ្ឋលេខាធិការគ្រប់រូប នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការតែងតាំង មុនថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ និងតែងតាំងឥស្សរជន ជារដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៖

១- ឱស្តីការគណៈរដ្ឋមន្ត្រី

- ១- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ុន ថ្នាក់ស៊ី
- ២- ឯកឧត្តម សយ សុខា
- ៣- លោកជំទាវ នាយ វ៉ាន់ឡឺន
- ៤- ឯកឧត្តម ច័ន្ទ កានី
- ៥- ឯកឧត្តម សុក ផេង
- ៦- ឯកឧត្តម ជ្រា សុចិន្តា
- ៧- ឯកឧត្តម អ៊ិន វីជាតិ
- ៨- ឯកឧត្តម តឹកឃីត សំរេច

- ៩- ឯកឧត្តម ប៊ុន សំបូរ
- ១០- ឯកឧត្តម យឹម ស្រឡីជា
- ១១- ឯកឧត្តម ឈឹត សុខុន



- ១២- ឯកឧត្តម ខុយ យុនហ៊ឺរ
- ១៣- ឯកឧត្តម កឹមវត្ត វិសិដ្ឋ
- ១៤- ឯកឧត្តម ឆឹម ធឿន
- ១៥- ឯកឧត្តម ប្រាក់ ផល្លា ។

២- ក្រសួងមហាផ្ទៃ

- ១- ឯកឧត្តម សក់ សេដ្ឋា
- ២- ឯកឧត្តម តេង សាវង្ស
- ៣- ឯកឧត្តម អ៊ុក គឹមលេខ
- ៤- ឯកឧត្តម ប៉ារ ហាមផាន
- ៥- ឯកឧត្តម ងី ច័ន្ទផល
- ៦- លោកជំទាវ ជូ ប៊ុនធរង
- ៧- ឯកឧត្តម ចាន់ អ៊ាន
- ៨- ឯកឧត្តម ខៀវ សុភ័ក្ត
- ៩- ឯកឧត្តម ម៉ៅ ប៊ុនណារិន
- ១០- ឯកឧត្តម ម៉ៅ ច័ន្ទតារា
- ១១- ឯកឧត្តម សុខ ផល
- ១២- ឯកឧត្តម កៅ ខុនដារ៉ា
- ១៣- ឯកឧត្តម ប៊ុន ហុន
- ១៤- ឯកឧត្តម ហ៊ុយ វណ្ណៈ
- ១៥- ឯកឧត្តម មៀច សុផាន់ណា
- ១៦- ឯកឧត្តម អង មង្គល
- ១៧- ឯកឧត្តម ង៉ាន់ ចំរើន
- ១៨- ឯកឧត្តម ឡាំ ជា ។

៣- ក្រសួងការពារជាតិ

- ១- ឯកឧត្តម នាង ផាត
- ២- ឯកឧត្តម ចាយ សាំងយុន
- ៣- ឯកឧត្តម ម៉ឹង សំផន
- ៤- ឯកឧត្តម ឯល វ៉ាន់សារ៉ាត
- ៥- លោកជំទាវ ដាំ ដារីនី
- ៦- ឯកឧត្តម ជៀង អំ
- ៧- ឯកឧត្តម អ៊ុំ ឈាន
- ៨- ឯកឧត្តម ប៊ុន លើត ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

- ១- ឯកឧត្តម អ៊ុច បូរិទ្ធ
- ២- លោកជំទាវ អ៊ាត សោភា



- ៣- ឯកឧត្តម លុយ ជាតិ
- ៤- ឯកឧត្តម ស៊ា កុសល
- ៥- ឯកឧត្តម កាន់ ផារិទ្ធ
- ៦- ឯកឧត្តម ឡាយ សំកុល
- ៧- ឯកឧត្តម ស្មាន ម៉ាណាន
- ៨- ឯកឧត្តម ញឹម ខេមរា ។

៥- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- ១- ឯកឧត្តម វង្សី វិស្សត
- ២- ឯកឧត្តម ជូ វិជិត្ត
- ៣- លោកជំទាវ ងួន សុខា
- ៤- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ុប
- ៥- ឯកឧត្តម ងឹ តាយី
- ៦- ឯកឧត្តម ជូ គឹមឡេង
- ៧- ឯកឧត្តម ស្តើង សុខុម ។

៦- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- ១- ឯកឧត្តម នុត ច័ន្ទសុខា
- ២- ឯកឧត្តម យុទ្ធ ភូថង
- ៣- ឯកឧត្តម ឱម គឹមស៊ា
- ៤- ឯកឧត្តម ទី សុគន្ធ
- ៥- ឯកឧត្តម ម៉ម អំណត់
- ៦- លោកជំទាវ ហោ ម៉ាលីន
- ៧- ឯកឧត្តម ណៅ ធួក
- ៨- ឯកឧត្តម លី ផល្លា
- ៩- ឯកឧត្តម ហាស សាវ៉ត
- ១០- ឯកឧត្តម ហ៊ាន វណ្ណហាន
- ១១- ឯកឧត្តម អ៊ឹង សំអាត
- ១២- ឯកឧត្តម សេន សុវណ្ណ
- ១៣- ឯកឧត្តម ម៉ាន សុគ្រី
- ១៤- ឯកឧត្តម ឆេង គឹមស៊ុន ។

៧- ក្រសួងអភិវឌ្ឍន៍ជនបទ

- ១- ឯកឧត្តម សួស គង់
- ២- ឯកឧត្តម អ៊ុន ចន្ទា
- ៣- ឯកឧត្តម សៅ ជីវ័ន្ត
- ៤- ឯកឧត្តម ទ្រី ម៉េង
- ៥- លោកជំទាវ ម៉ាត់ ម៉ារ៉ា



- ៦- ឯកឧត្តម វ៉ាន សំឡឹង
- ៧- ឯកឧត្តម នួន ជាញ៉ុល
- ៨- ឯកឧត្តម ចាន់ ជាវ៉ែង
- ៩- ឯកឧត្តម ហាប់ អូម៉ាលី ។

៨- ក្រសួងពាណិជ្ជកម្ម

- ១- ឯកឧត្តម កឹម ស៊ីថន
- ២- ឯកឧត្តម ឱក ប៊ុន
- ៣- ឯកឧត្តម ម៉ៅ ថូរ៉ា
- ៤- ឯកឧត្តម ឈួន ជាវ៉ា
- ៥- ឯកឧត្តម អ៊ុក ប្រជា
- ៦- លោកជំទាវ តឹកធីត កំរង
- ៧- ឯកឧត្តម វ៉ែង សុផី
- ៨- លោកជំទាវ ចម និម្មល
- ៩- ឯកឧត្តម សាន់ សារ៉ន ។

៩- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- ១- ឯកឧត្តម សាត សាមី
- ២- ឯកឧត្តម ភោគ សុវណ្ណារិទ្ធ
- ៣- ឯកឧត្តម ឯក សុនចាន់
- ៤- ឯកឧត្តម ហេង សុខគង់
- ៥- លោកជំទាវ ឡាយ ណារ៉ែន
- ៦- ឯកឧត្តម គឹម ទូច
- ៧- ឯកឧត្តម ជួន វន ។

១០- ក្រសួងរ៉ែ និងថាមពល

- ១- ឯកឧត្តម អ៊ុត ប្រាំង
- ២- ឯកឧត្តម ហូ វិចិត្រ
- ៣- ឯកឧត្តម ឱត ទីណា
- ៤- ឯកឧត្តម ទី នរិន្ទ
- ៥- ឯកឧត្តម សុខ ខាវ៉ាន់
- ៦- ឯកឧត្តម ម៉ែង សក្កិណារ៉ា
- ៧- លោកជំទាវ ប៉ែន ឆជា
- ៨- ឯកឧត្តម ហេង ចាន់ធួន
- ៩- ឯកឧត្តម អ៊ឹង ធឿង ។

១១- ក្រសួងផែនការ

- ១- ឯកឧត្តម វិន វ៉ែ:



- ២- ឯកឧត្តម ហ៊ឺ តាំងអេង
- ៣- ឯកឧត្តម សន ស៊ីថន
- ៤- ឯកឧត្តម ទួន ថាវៈ
- ៥- លោកជំទាវ ប៉ែន សុបកា
- ៦- ឯកឧត្តម ប៉ាន ប៊ុនធឿន
- ៧- ឯកឧត្តម ប៉ូច ប៊ុណ្ណាក់
- ៨- ឯកឧត្តម ផុង វុត្តា ។

១២- ក្រសួងអប់រំ យុវជន និងកីឡា

- ១- ឯកឧត្តម ពិត ចំណាន
- ២- ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនធឿន
- ៣- លោកជំទាវ គឹម សេដ្ឋានី
- ៤- ឯកឧត្តម ស៊ាន បូរ៉ាត
- ៥- ឯកឧត្តម អ៊ឹម កុច
- ៦- ឯកឧត្តម យក់ ដ៊ុយ
- ៧- ឯកឧត្តម ស សុខា
- ៨- ឯកឧត្តម ណុះ ស្មោះ
- ៩- ឯកឧត្តម ទូច វិសាលសុខ ។

១៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

- ១- ឯកឧត្តម នឹម ថុត
- ២- ឯកឧត្តម យី យ៉ុន
- ៣- ឯកឧត្តម សយ ស៊ីផុន
- ៤- ឯកឧត្តម មុត ខៀវ
- ៥- ឯកឧត្តម សែម សុខា
- ៦- ឯកឧត្តម ហួន វ៉ានីន
- ៧- លោកជំទាវ ខៀវ ប៊ុរី ។

១៤- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- ឯកឧត្តម ឆាន់ សាផាន
- ២- ឯកឧត្តម ទេព ធន
- ៣- ឯកឧត្តម សរ សុវណ្ណ
- ៤- ឯកឧត្តម ប៉ែន សុផល
- ៥- ឯកឧត្តម ថេង ច័ន្ទសង្ហារ
- ៦- លោកជំទាវ ទេព បូរ៉ាមីន
- ៧- ឯកឧត្តម លាង មុនីវិទូ
- ៨- ឯកឧត្តម ឡៅ ទិព្វសីហា ។



១៥- ក្រសួងបរិស្ថាន

- ១- ឯកឧត្តម ផៃ ប៊ុនឈឿន
- ២- ឯកឧត្តម អ៊ាង សុផល្លែត
- ៣- ឯកឧត្តម សូ ខនប្រឌីតុណ
- ៤- ឯកឧត្តម សៅ សុភាព
- ៥- ឯកឧត្តម ស្រីប៊ុន ដារិទ្ធិ
- ៦- លោកជំទាវ ម៉ុម ថានី
- ៧- ឯកឧត្តម នេត្រ ភក្រា ។

១៦- ក្រសួងធនធានធិក និងឧតុនិយម

- ១- ឯកឧត្តម ស៊ុន វុទ្ធី
- ២- ឯកឧត្តម គន់ វ៉ាន់ថារ៉ា
- ៣- ឯកឧត្តម ប៊ុន ហ៊ាន
- ៤- លោកជំទាវ សេង វណ្ណសាយ
- ៥- ឯកឧត្តម ថោ ជេដ្ឋា
- ៦- ឯកឧត្តម ចាន់ យុត្តា
- ៧- ឯកឧត្តម ប៉ុញ សច្ចៈ ។

១៧- ក្រសួងព័ត៌មាន

- ១- ឯកឧត្តម អ៊ុក ប្រាថ្នា
- ២- ឯកឧត្តម ម៉ៅ អាយុទ្ធ
- ៣- ឯកឧត្តម ថាច់ ផែន
- ៤- ឯកឧត្តម នូវ សុវត្តិវ័
- ៥- ឯកឧត្តម ហោ សុភាព
- ៦- ឯកឧត្តម ជា ចាន់ហិប្បណ៍
- ៧- លោកជំទាវ ច័ន្ទ ធី
- ៨- ឯកឧត្តម កឹម គុណវឌ្ឍន៍ ។

១៨- ក្រសួងយុត្តិធម៌

- ១- ឯកឧត្តម កើត វិទូ
- ២- លោកជំទាវ ចាន់ សុទ្ធាវី
- ៣- ឯកឧត្តម ព្រហ្ម សិទ្ធក្រា
- ៤- ឯកឧត្តម គឹម សន្តិភាព
- ៥- ឯកឧត្តម ឡុង នរិន្ទ
- ៦- ឯកឧត្តម ជីវ សុងហាក់ ។

១៩- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

- ១- ឯកឧត្តម ឆេង សាវៀន



- ២- ឯកឧត្តម កង ណែម
- ៣- ឯកឧត្តម ថាច់ យន
- ៤- ឯកឧត្តម ឌុច សុវណ្ណារី
- ៥- លោកជំទាវ សុភក្តី ថារី
- ៦- លោកជំទាវ សុខ វិឡាយ
- ៧- ឯកឧត្តម ហួត ហាក់ ។

២០- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

- ១- ឯកឧត្តម សារ៉ាក់ ខាន់
- ២- ឯកឧត្តម ខាយ យុនហេង
- ៣- ឯកឧត្តម ឯក វណ្ណឌី
- ៤- លោកជំទាវ រស់ សុភក្តា
- ៥- ឯកឧត្តម កាន ច័ន្ទមេត្តា
- ៦- លោកជំទាវ ប្រាក់ ច័ន្ទណាយ ។

២១- ក្រសួងសុខាភិបាល

- ១- ឯកឧត្តម ហេង តែត្រី
- ២- ឯកឧត្តម អ៊ឹង ភិរុន
- ៣- ឯកឧត្តម អេង ហួត
- ៤- ឯកឧត្តម សុខ ផេង
- ៥- លោកជំទាវ តាន់ រ្រួចឆេង
- ៦- ឯកឧត្តម តែ គុយសាំង
- ៧- ឯកឧត្តម ជូ យិនស៊ឹម
- ៨- ឯកឧត្តម ជា គ្រុយ
- ៩- ឯកឧត្តម សាន់ សាប់អី ។

២២- ក្រសួងសាធារណការ និងដឹកជញ្ជូន

- ១- ឯកឧត្តម តូច ចាន់កុសល
- ២- ឯកឧត្តម ស្នង ហេង
- ៣- ឯកឧត្តម សួន រចនា
- ៤- ឯកឧត្តម លឹម ស៊ីជេនីន
- ៥- ឯកឧត្តម នូ សុវត្តិ
- ៦- ឯកឧត្តម សុខុម ភក្តីមុនី
- ៧- លោកជំទាវ ម៉ិន មាណី
- ៨- ឯកឧត្តម ផេង សុវិជ្ជានៅ
- ៩- ឯកឧត្តម ជា ចោយ
- ១០- ឯកឧត្តម សួរ វិចទ័រ
- ១១- ឯកឧត្តម ខាន់ ម៉ាណេរ ។



២៣- ក្រសួងយុវជន និងកីឡាសិល្បៈ

- ១- ឯកឧត្តម ឃឹម សារិទ្ធ
- ២- ឯកឧត្តម ជុច ហឿន
- ៣- លោកជំទាវ ម៉ិញ កុសនី
- ៤- ឯកឧត្តម អ៊ុក សុជាតិ
- ៥- ឯកឧត្តម សោម សុគន្ធ
- ៦- ឯកឧត្តម ថៃ នរៈសត្យា
- ៧- ឯកឧត្តម សំរាំង កំសាន្ត ។

២៤- ក្រសួងទេសចរណ៍

- ១- ឯកឧត្តម ទិត ចន្ទា
- ២- ឯកឧត្តម សូ ម៉ារ៉ា
- ៣- ឯកឧត្តម លី ប៊ុនធឿន
- ៤- ឯកឧត្តម ប៉ាក់ សុខុម
- ៥- ឯកឧត្តម ជា បូរ៉ា
- ៦- លោកជំទាវ កុយ ពិសី
- ៧- លោកជំទាវ ហ៊ុន ជានី
- ៨- ឯកឧត្តម វ៉ាត់ ចំរើន
- ៩- ឯកឧត្តម ហោ មុនីរ័ត្ន ។

២៥- ក្រសួងយុវការ និងសាសនា

- ១- ឯកឧត្តម ឆ្លោក ផន
- ២- ឯកឧត្តម សុះ មុះសិន
- ៣- ឯកឧត្តម នរៈ រតនវឌ្ឍនោ
- ៤- លោកជំទាវ ទូច សារ៉ុម
- ៥- ឯកឧត្តម ញាណ ហឿន
- ៦- ឯកឧត្តម ញាណ សាវា ។

២៦- ក្រសួងកិច្ចការនារី

- ១- លោកជំទាវ ខេង សំរ៉ាជា
- ២- លោកជំទាវ ឃឹម ចំរើន
- ៣- លោកជំទាវ ច័ន្ទ សុរិយ័
- ៤- លោកជំទាវ អ៊ឹម ស៊ីថៃ
- ៥- លោកជំទាវ ស៊ី ដេហ្វីន
- ៦- លោកជំទាវ សាន្ត អុណ
- ៧- លោកជំទាវ ហ៊ុ សាមិត្ត
- ៨- លោកជំទាវ ស៊ីវណ្ណ បុទុម ។



២៧- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

- ១- ឯកឧត្តម ពេជ សោភ័ន
- ២- ឯកឧត្តម ហ៊ុយ ហានសុង
- ៣- ឯកឧត្តម អ៊ុំ មាន
- ៤- លោកជំទាវ ស៊ីង សរសុចិត្តា
- ៥- ឯកឧត្តម កាន់ ម៉ិន
- ៦- ឯកឧត្តម ម៉ម រុណ្ណៈ
- ៧- ឯកឧត្តម ម៉ិន គ្រីយ៉ា ។

២៨- ក្រសួងមុខងារសាធារណៈ

- ១- ឯកឧត្តម ព្រី សុខា
- ២- ឯកឧត្តម ធឿម សារ៉ុ
- ៣- ឯកឧត្តម រស់ សុផាន់
- ៤- លោកជំទាវ វ៉ាន់ ម៉ារា
- ៥- ឯកឧត្តម ប៉ូល ពីឌូ
- ៦- ឯកឧត្តម យក់ ប៊ុនណា ។

២៩- រដ្ឋលេខាធិការដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
 - ឯកឧត្តម ជា អូន ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

១៧៧.១៤០៩.៧៤២

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៨/៩២៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : បញ្ចប់តំណែងអនុរដ្ឋលេខាធិការគ្រប់រូប នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការតែងតាំង មុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ និងតែងតាំងឥស្សរជន ជាអនុរដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៖

១- ទីស្តីការគណៈរដ្ឋមន្ត្រី

- ១- ឯកឧត្តម ហែម ក្រាញ់តូនី
- ២- ឯកឧត្តម ឈួន សុធី
- ៣- ឯកឧត្តម ធៀន ម៉ៅ
- ៤- ឯកឧត្តម ឡេង សេង
- ៥- ឯកឧត្តម សៀង ឈុនថ្រី
- ៦- ឯកឧត្តម ជាប សត្តារតន៍
- ៧- ឯកឧត្តម បួន លឹមហេង



- ៨- លោកជំទាវ មាសសាងម ដានី
- ៩- ឯកឧត្តម អ៊ុន ប៊ុណ្ណារ៉ា
- ១០- ឯកឧត្តម ឈឹម សៅគី
- ១១- ឯកឧត្តម យុន ជិនកេន
- ១២- ឯកឧត្តម អ៊ឹម ស៊ីថុល
- ១៣- ឯកឧត្តម ម៉ាង វែនណាំ
- ១៤- ឯកឧត្តម ឈួន ឆាម
- ១៥- លោកជំទាវ ទុង សុគន្ធី
- ១៦- ឯកឧត្តម អាន ជាលី
- ១៧- ឯកឧត្តម វែនម ពេត
- ១៨- ឯកឧត្តម សេង ឡៀង
- ១៩- ឯកឧត្តម ជួង ពារា
- ២០- ឯកឧត្តម ស ចាន់ធី
- ២១- ឯកឧត្តម គង់ ភោគ
- ២២- ឯកឧត្តម ចាន់ សុខុម
- ២៣- ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស ។

២- ក្រសួងហេដ្ឋារចនាសម្ព័ន្ធ

- ១- ឯកឧត្តម អ៊ុំង សាមី
- ២- ឯកឧត្តម ហេង ហាក់
- ៣- ឯកឧត្តម លូ វ៉ាមីន
- ៤- ឯកឧត្តម លេង រី
- ៥- ឯកឧត្តម ផុន ប៊ុនចាល់
- ៦- ឯកឧត្តម ឡុង ផល
- ៧- ឯកឧត្តម សុខ មុនី
- ៨- ឯកឧត្តម សួន ឈាងលី
- ៩- លោកជំទាវ ជួញ សុវែន
- ១០- ឯកឧត្តម កុល វិក្ស
- ១១- ឯកឧត្តម ស៊ាង ប៊ុនលាង
- ១២- ឯកឧត្តម សំរិទ្ធ ឌី
- ១៣- ឯកឧត្តម ពីម សំណាង
- ១៤- ឯកឧត្តម កឹម ជាតិ
- ១៥- ឯកឧត្តម សោម ច័ន្ទឌីណា



- ១៦- ឯកឧត្តម ឌី សុកផាន
- ១៧- ឯកឧត្តម យុន ឈុនី
- ១៨- ឯកឧត្តម ប៉ូលី ជា
- ១៩- ឯកឧត្តម អែវ ប៊ុនថុល
- ២០- ឯកឧត្តម អ៊ុំ ម៉ារ៉ា
- ២១- ឯកឧត្តម អ៊ុត សំអន
- ២២- ឯកឧត្តម សេ វណ្ណ
- ២៣- ឯកឧត្តម មួន សារ៉ន
- ២៤- ឯកឧត្តម ជួន សុវណ្ណ
- ២៥- ឯកឧត្តម សួស អង្ការី
- ២៦- ឯកឧត្តម ឯម សំណាង
- ២៧- លោកជំទាវ មឿង សិរីសេង
- ២៨- លោកជំទាវ ព្រំ ចន្ទា
- ២៩- លោកជំទាវ អុង សុភារី
- ៣០- ឯកឧត្តម ឡាយ ណារុធ
- ៣១- ឯកឧត្តម សុខ សារីរុធ
- ៣២- ឯកឧត្តម ផាង ពៅ

៣- ក្រសួងការពារជាតិ

- ១- ឯកឧត្តម ឈុំ សុជាតិ
- ២- ឯកឧត្តម យុន វុធ
- ៣- ឯកឧត្តម ភួង ស៊ីផាន
- ៤- ឯកឧត្តម ចៅ ផល្លី
- ៥- ឯកឧត្តម ហ៊ុយ ពិសិដ្ឋ
- ៦- ឯកឧត្តម កែវ ពង្ស
- ៧- ឯកឧត្តម ស៊ី គឹមស៊ុន
- ៨- ឯកឧត្តម សុខ ភាព
- ៩- ឯកឧត្តម សាវ សុខ
- ១០- ឯកឧត្តម ដុម ហាក់
- ១១- លោកជំទាវ ម៉ាលី សុជាតា
- ១២- ឯកឧត្តម កែវ តាំ
- ១៣- ឯកឧត្តម ខុរ ឈា
- ១៤- ឯកឧត្តម ដាំ ដារីវិទូ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

- ១- ឯកឧត្តម កេត សោផាន់



- ២- លោកជំទាវ ទូត បញ្ញា
- ៣- ឯកឧត្តម ឈីវ ឃីសាំង
- ៤- ឯកឧត្តម ឡុយ រី
- ៥- ឯកឧត្តម ខេង សិទ្ធិគុណ
- ៦- ឯកឧត្តម មាស គឹមហេង
- ៧- ឯកឧត្តម ចាយ ណារុំធី
- ៨- ឯកឧត្តម សុខ សុកេន
- ៩- ឯកឧត្តម អ៊ុក សោភ័ណ
- ១០- ឯកឧត្តម អ៊ុក សារុន ។

៥- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- ១- ឯកឧត្តម ញាណ ឡេង
- ២- ឯកឧត្តម សួង ម៉េងគា
- ៣- ឯកឧត្តម ឆាន់ វឌ្ឍនៈ
- ៤- ឯកឧត្តម រស់ សីលវ៉ា
- ៥- លោកជំទាវ កែវ ចរិយា
- ៦- ឯកឧត្តម រង់ សណ្តាប់
- ៧- ឯកឧត្តម ហែម វណ្ណឌី
- ៨- ឯកឧត្តម ឈន សុភាព
- ៩- ឯកឧត្តម ពេជ្រ សម្បត្តិ
- ១០- ឯកឧត្តម ហ៊ឺវ សុវណ្ណ
- ១១- ឯកឧត្តម អៀង ស៊ុនលី
- ១២- ឯកឧត្តម ប៉ូ រកនា
- ១៣- ឯកឧត្តម ចាន់ សុធី
- ១៤- ឯកឧត្តម ឆាន់ ផល្លា
- ១៥- ឯកឧត្តម ហ៊ែល ចំរើន
- ១៦- ឯកឧត្តម ប៉ែន សំអាត
- ១៧- ឯកឧត្តម គឹម សុភ័ក្ត្រ
- ១៨- ឯកឧត្តម សុខ សារ៉ាវឌ្ឍ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- ១- ឯកឧត្តម សាន វណ្ណឌី
- ២- ឯកឧត្តម ចាន់ សុវឌ្ឍ
- ៣- ឯកឧត្តម អ៊ឹង ហុកលឹម
- ៤- ឯកឧត្តម គិត សេង



- ៥- ឯកឧត្តម អ៊ឹង កុសល
- ៦- ឯកឧត្តម គង់ ចាន់
- ៧- ឯកឧត្តម សៅ វណ្ណសិរីឡៃ
- ៨- ឯកឧត្តម គុយ ម៉ារិនឌី
- ៩- ឯកឧត្តម ហ៊ុត ប៊ុនណារី
- ១០- ឯកឧត្តម កៅ ផល
- ១១- ឯកឧត្តម ឡេង រស្មី
- ១២- ឯកឧត្តម ចាន់ ចេស្តា
- ១៣- លោកជំទាវ ចាន់ ផលលឿន
- ១៤- លោកជំទាវ ឃើ អាសុខគីន
- ១៥- ឯកឧត្តម យុន សារឿន ។

៧- ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច

- ១- ឯកឧត្តម សាន វិសាល
- ២- ឯកឧត្តម ថោង ពោជ
- ៣- ឯកឧត្តម ហួត សារឹម
- ៤- ឯកឧត្តម សឹម សុខត្រី
- ៥- ឯកឧត្តម វ៉ាន់ ស៊ីឿន
- ៦- ឯកឧត្តម សុខ ម៉េង
- ៧- ឯកឧត្តម យ៉ិន សុផល
- ៨- ឯកឧត្តម ចុង ផែត
- ៩- ឯកឧត្តម ឌី ឡាំថា
- ១០- លោកជំទាវ ឡាយ វីរៈបុត្រ
- ១១- ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ។

៨- ក្រសួងពាណិជ្ជកម្ម

- ១- ឯកឧត្តម រាជ វ៉ា
- ២- ឯកឧត្តម កឹម សុខុន
- ៣- ឯកឧត្តម សំ សិរីតន់
- ៤- ឯកឧត្តម ពោជ ឬទ្ធី
- ៥- ឯកឧត្តម សុខ សុភ័ក្រ្ត
- ៦- ឯកឧត្តម យឹម សិរីង្ស



- ៧- លោកជំទាវ សូ ស្រីមិត
- ៨- ឯកឧត្តម ចាន់ វ៉ាស៊ី
- ៩- ឯកឧត្តម ម៉ក់ ឧសភា
- ១០- ឯកឧត្តម ប៉ារ ហេងតារា
- ១១- ឯកឧត្តម ស៊ុន ដារ៉ាវន្ត
- ១២- ឯកឧត្តម សំហេង បូរ៉ា
- ១៣- ឯកឧត្តម ឡុង រ៉ូហ្សាក់ ។

៩- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- ១- ឯកឧត្តម ទឹង ស៊ីនី
- ២- ឯកឧត្តម កែ គី
- ៣- លោកជំទាវ យុន វ៉ារី
- ៤- ឯកឧត្តម សយ ភីម្យ
- ៥- ឯកឧត្តម អ៊ុច បូរ៉ា
- ៦- ឯកឧត្តម លឹម គង់
- ៧- ឯកឧត្តម មាន សុភា
- ៨- ឯកឧត្តម សុន សេងហួត
- ៩- ឯកឧត្តម អ៊ុ សុថា
- ១០- ឯកឧត្តម លីវ មិនច័ន្ទ
- ១១- ឯកឧត្តម ជឹម ភ័ក្រ្តា
- ១២- ឯកឧត្តម ចាន់ សារ៉ន ។

១០- ក្រសួងរ៉ែ និងថាមពល

- ១- ឯកឧត្តម ទុន លាន
- ២- ឯកឧត្តម សុខ ឡេង
- ៣- ឯកឧត្តម កៅ ធារ៉ូ
- ៤- ឯកឧត្តម ញឹក សុមេធា
- ៥- លោកជំទាវ ទិត លីនដា
- ៦- ឯកឧត្តម លាង ឆាលី
- ៧- ឯកឧត្តម ប្រាក់ ចាន់ឡិន
- ៨- ឯកឧត្តម ប៊ុន ណារិទ្ធ
- ៩- ឯកឧត្តម ប៉េង ណារុំធា



១០- ឯកឧត្តម សុះ ណូរុន ។

១១- ក្រសួងផែនការ

- ១- ឯកឧត្តម វង្ស សាម៉ុន
- ២- ឯកឧត្តម ទុយ ចំរើន
- ៣- ឯកឧត្តម លេង ផាលី
- ៤- លោកជំទាវ ជួង សារុន
- ៥- ឯកឧត្តម បូ សុភាព
- ៦- ឯកឧត្តម សួន សុខឃឹម
- ៧- ឯកឧត្តម ហោ ជាវិទូ
- ៨- ឯកឧត្តម សុខ សុយ៉ុន
- ៩- ឯកឧត្តម ជួង ចាន់វាសនា

១២- ក្រសួងអប់រំ យុវជន និងកីឡា

- ១- លោកជំទាវ ទន់ សារ៉ឹម
- ២- ឯកឧត្តម ប៊ូ ជុំសេរី
- ៣- ឯកឧត្តម ហ៊ាង ស៊ីណេ
- ៤- ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា
- ៥- លោកជំទាវ យុន រចនា
- ៦- ឯកឧត្តម ឡៅ ឈីរ៉ាវ
- ៧- លោកជំទាវ ស្រី សុផាតា
- ៨- ឯកឧត្តម ជា ជាតិ
- ៩- ឯកឧត្តម សេរី ជិនៈ
- ១០- ឯកឧត្តម ចោង ប៊ុនរ៉ាន់
- ១១- ឯកឧត្តម លាង សេងហាក់
- ១២- ឯកឧត្តម សុះ ហ្វាស៊ី

១៣- ក្រសួងសុខាភិបាល អភិវឌ្ឍន៍ និងយុវនីតិសម្បទា

- ១- លោកជំទាវ ច័ន្ទ ហាវ៉ាន់ដ្ឋី
- ២- ឯកឧត្តម ម៉ុំ ប៊ុនថន
- ៣- ឯកឧត្តម ឈាង បាក់
- ៤- ឯកឧត្តម កែវ បូឡាន
- ៥- ឯកឧត្តម លឹម នាយ



- ៦- ឯកឧត្តម ទៀវ សុភន្ទ
- ៧- ឯកឧត្តម សរ សុពុត្រា
- ៨- ឯកឧត្តម រស់ ឃៀន
- ៩- ឯកឧត្តម សំហោង បុរស
- ១០- ឯកឧត្តម ឯក ក្រិត្យ
- ១១- ឯកឧត្តម នូ នឹម
- ១២- ឯកឧត្តម ស្នង ម៉េងឡុង
- ១៣- ឯកឧត្តម ជា ចំណាន
- ១៤- ឯកឧត្តម តាំ សាឃៀន ។

១៤- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- លោកជំទាវ ទិត្យ ច័ន្ទតារីន
- ២- ឯកឧត្តម ប៊ិន សម្បត្តិថារិត្ត
- ៣- ឯកឧត្តម យស់ ឆោមណារ៉ាឌី
- ៤- ឯកឧត្តម ឌុច វនទីតូ
- ៥- ឯកឧត្តម ទា ច័ន្ទលីជា
- ៦- ឯកឧត្តម អ៊ឹម ចំរុង
- ៧- ឯកឧត្តម កើត សាឃ័ត
- ៨- ឯកឧត្តម សៀក វណ្ណា
- ៩- ឯកឧត្តម អ៊ិត សុត្តា
- ១០- ឯកឧត្តម សារុន ឬម្វា
- ១១- ឯកឧត្តម មាន ច័ន្ទវ៉ាន់នី
- ១២- ឯកឧត្តម សេង ថានី
- ១៣- ឯកឧត្តម ឌឹម សំអ៊ែល
- ១៤- ឯកឧត្តម ខួត រតនា
- ១៥- ឯកឧត្តម លី វណ្ណសុត្រ ។

១៥- ក្រសួងបរិស្ថាន

- ១- ឯកឧត្តម ទា ជុប
- ២- ឯកឧត្តម ចាយ សាមិត្ត
- ៣- ឯកឧត្តម សុខ គាង
- ៤- ឯកឧត្តម វិញ វិះ



- ៥- ឯកឧត្តម ស៊ឹម យ៉ាវ៉ាន
- ៦- លោកជំទាវ ព្រំ សុភី
- ៧- ឯកឧត្តម ជា សំអាង
- ៨- ឯកឧត្តម សុត យា
- ៩- ឯកឧត្តម សេន ណាសី ។

១៦-ក្រសួងធនាគារនិងហិរញ្ញវត្ថុ

- ១- ឯកឧត្តម ណឺ លន់
- ២- ឯកឧត្តម យិន ហួនកូលេនីន
- ៣- ឯកឧត្តម រុន តូ
- ៤- លោកជំទាវ វ៉ាន់ ចាន់ថុ
- ៥- ឯកឧត្តម គួច វង្សស្រីន
- ៦- ឯកឧត្តម ចាន់ ស៊ីណាត
- ៧- ឯកឧត្តម ពេជ្រ វ៉ាសនា
- ៨- ឯកឧត្តម នាក់ ជាង ។

១៧-ក្រសួងព័ត៌មាន

- ១- ឯកឧត្តម ហ៊ុយ សារ៉ាវុធ
- ២- ឯកឧត្តម ថាច់ កេត
- ៣- ឯកឧត្តម កែវ សុផា
- ៤- ឯកឧត្តម សាន សំបូរី
- ៥- ឯកឧត្តម ម៉ែន សាម៉ន
- ៦- លោកជំទាវ នង ឃឿន
- ៧- ឯកឧត្តម មាស សុភ័ណ្ណ
- ៨- ឯកឧត្តម លី វ៉ាន់ហុង
- ៩- ឯកឧត្តម អ៊ុក គឹមសេង
- ១០- ឯកឧត្តម សរ មុយលី
- ១១- លោកជំទាវ ឆៃ ច័ន្ទវិទ្ធិ សុលីជា
- ១២- ឯកឧត្តម អ៊ិន ឆាយ
- ១៣- ឯកឧត្តមបណ្ឌិត អ៊ុំ យូរ៉ាន់
- ១៤- ឯកឧត្តម សោម សារុន
- ១៥- ឯកឧត្តម សំ សុខុម



- ១៦- ឯកឧត្តម សំបូរ វណ្ណារិទ្ធ
- ១៧- ឯកឧត្តម ហួត យាងវង
- ១៨- ឯកឧត្តម គាម ម៉ារីធីយ៉ា
- ១៩- លោកជំទាវ ស៊ី វណ្ណថា
- ២០- លោកជំទាវ កែម ថារី
- ២១- លោកជំទាវ លឹម មុំ
- ២២- ឯកឧត្តម មុន វ៉ាម៉ាឌី
- ២៣- លោកជំទាវ ដួង វ៉ានី
- ២៤- ឯកឧត្តម តី ម៉ាលី
- ២៥- ឯកឧត្តម កៅ អ៊ឹមរ៉ន ។

១៨-ក្រសួងយុត្តិធម៌

- ១- ឯកឧត្តម ប៉ុក ម៉ាន់នី
- ២- ឯកឧត្តម សេង សុវណ្ណារ៉ា
- ៣- ឯកឧត្តម កែវ សុផល
- ៤- ឯកឧត្តម ជិន ម៉ាលីន
- ៥- លោកជំទាវ ខៀវ សុផានី
- ៦- ឯកឧត្តម មាស សារឿន
- ៧- ឯកឧត្តម សួរ ចាន់ធី
- ៨- ឯកឧត្តម អ៊ុំ វ៉ាស៊ី
- ៩- ឯកឧត្តម ច័ន្ទ មនោ
- ១០- ឯកឧត្តម នាក់ សើតីរ៉ន ។

១៩-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

- ១- ឯកឧត្តម ស៊ី រុំ
- ២- ឯកឧត្តម ឌឹម ជាសោភ័ណ
- ៣- ឯកឧត្តម ទូច វិថី
- ៤- លោកជំទាវ យក់ ណារ៉េត
- ៥- ឯកឧត្តម ស៊ឹម ស៊ុយុង
- ៦- លោកជំទាវ រង មយូរា
- ៧- ឯកឧត្តម យី ម៉ៅ
- ៨- ឯកឧត្តម ណុប ចាន់ណារិន្ទ



៩- ឯកឧត្តម ចាន់ កុលបុត្រ ។

២០- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

- ១- ឯកឧត្តម កុយ ព័
- ២- ឯកឧត្តម មាស ប៉ូ
- ៣- លោកជំទាវ ជ្រឹង បុទុមង្សី
- ៤- ឯកឧត្តម អេ សុភា
- ៥- ឯកឧត្តម ខ្យល់ មករា
- ៦- ឯកឧត្តម ជា មាណិត
- ៧- ឯកឧត្តម សុខ ពុទ្ធិវ័រ
- ៨- ឯកឧត្តម សាន់ សារី ។

២១- ក្រសួងសុខាភិបាល

- ១- ឯកឧត្តម ស៊ា ហុង
- ២- លោកជំទាវ គ្រុយ លាងស៊ឹម
- ៣- ឯកឧត្តម លី ឈួង
- ៤- លោកជំទាវ ប៉ែន រិចស៊ី
- ៥- ឯកឧត្តម យឹម យ៉ាន់
- ៦- ឯកឧត្តម យឹត ស៊ុនណារ៉ា
- ៧- ឯកឧត្តម ញ៉ែម សុភៀន
- ៨- ឯកឧត្តម ឈូ អ៊ុយ៉ង់
- ៩- លោកជំទាវ អ៊ុំ សាម៉ុល
- ១០- ឯកឧត្តម កើត មៀច
- ១១- ឯកឧត្តម ចាន់ ស៊ីវ៉ាន់ថា
- ១២- ឯកឧត្តម ឈុំ វណ្ណារិទ្ធ
- ១៣- ឯកឧត្តម សុខ សុគន្ធ
- ១៤- លោកជំទាវ ប្រាក់ សោភ័ណនារី
- ១៥- ឯកឧត្តម ពស់ មូស្លីម
- ១៦- ឯកឧត្តម ហ៊ុន ចំរើន ។

២២- ក្រសួងសាធារណការ និងដឹកជញ្ជូន

- ១- ឯកឧត្តម ឡេង ធនយុទ្ធា
- ២- ឯកឧត្តម មាស ប៉ូនីកា



- ៣- ឯកឧត្តម កឹង ម៉ៅ
- ៤- ឯកឧត្តម យិត បុណ្ណា
- ៥- ឯកឧត្តម ហ៊ាន ប៊ុនផៀវ
- ៦- ឯកឧត្តម ញ៉ែម សាន់
- ៧- ឯកឧត្តម ព្រំ ច័ន្ទសុវណ្ណរី
- ៨- ឯកឧត្តម អ៊ុន សុង
- ៩- លោកជំទាវ ម៉ម រេនា
- ១០- ឯកឧត្តម ឈួន វិន
- ១១- ឯកឧត្តម ជា ជុន
- ១២- ឯកឧត្តម អៀង វ៉ងស៊ុន
- ១៣- ឯកឧត្តម ម៉ៅ ឡាំង
- ១៤- ឯកឧត្តម ប៉ែន បូរាណ
- ១៥- ឯកឧត្តម ម៉ា ស៊ុនហួត
- ១៦- ឯកឧត្តម សេង ឈួន
- ១៧- ឯកឧត្តម បុង ប៊ុនហួន
- ១៨- ឯកឧត្តម លី បូរិន
- ១៩- លោកជំទាវ កុយ សុដានី
- ២០- ឯកឧត្តម ស៊ុយ សាន
- ២១- ឯកឧត្តម កឹម ប៊ុន
- ២២- លោកជំទាវ ឥម នីថាវ៉ា
- ២៣- ឯកឧត្តម ប៉េង ពោធិនា
- ២៤- ឯកឧត្តម ត្រាក់ ថៃសៀង
- ២៥- ឯកឧត្តម ជួប សុភក្តិ
- ២៦- ឯកឧត្តម ភី សុភាត់
- ២៧- ឯកឧត្តម សេន ស៊ីហ៊ិត ។

ក្រសួងយុត្តិធម៌ និងវិចិត្រសិល្បៈ

- ១- លោកជំទាវ នឹង ស៊ុមន
- ២- ឯកឧត្តម គង់ កន្តារ៉ា
- ៣- ឯកឧត្តម អ៊ុន ទឹម
- ៤- ឯកឧត្តម ស្រី សួន



- ៥- ឯកឧត្តម ហ៊ឺ វ៉ែ:
- ៦- លោកជំទាវ នេត្រ ភូមារី
- ៧- ឯកឧត្តម ធៀង វណ្ណជាតិ
- ៨- ឯកឧត្តម មិន ចណ្ឌីណារុធ
- ៩- ឯកឧត្តម យន់ ខៀន ។

២៤- ក្រសួងទេសចរណ៍

- ១- ឯកឧត្តម ហោ សារុន
- ២- ឯកឧត្តម ឱក តារាវិទ្ធិ
- ៣- ឯកឧត្តម នួន សុមេធ
- ៤- ឯកឧត្តម តុប សុភ័ក
- ៥- ឯកឧត្តម ជា សែ
- ៦- ឯកឧត្តម សុវិសុទ្ធិ
- ៧- ឯកឧត្តម សុង តុងហាប់
- ៨- លោកជំទាវ ឈូក ឈូរង្ស
- ៩- ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រី
- ១០- ឯកឧត្តម គុជ បញ្ញាសា ។

២៥- ក្រសួងយុត្តិការ និងសាសនា

- ១- ឯកឧត្តម ញ៉ែម វ៉ាលី
- ២- ឯកឧត្តម សេង សុមុនី
- ៣- ឯកឧត្តម ហាក់ ប៊ុនធឿន
- ៤- ឯកឧត្តម ឱញ ហង្សហួន
- ៥- លោកជំទាវ នួន ប៊ុនណា
- ៦- ឯកឧត្តម លន់ មុនីរតនា
- ៧- ឯកឧត្តម ទូនី រ៉េសេត
- ៨- ឯកឧត្តម អ៊ឹង វិបុល
- ៩- ឯកឧត្តម សារាយ ឆុន
- ១០- ឯកឧត្តម កែ សំឡឹង
- ១១- លោកជំទាវ មិន ចណ្ឌីណោត
- ១២- ឯកឧត្តម អ៊ុន វិសាអ៊ុម
- ១៣- ឯកឧត្តម នាក់ សំបូរ



- ១៤- ឯកឧត្តម ជា សុខុម
- ១៥- ឯកឧត្តម ប៉ែន វិបុល
- ១៦- ឯកឧត្តម សៀ សុភ័ក្រ្ត ។

២៦- ក្រសួងកិច្ចការនារី

- ១- លោកជំទាវ ញ៉ែម មរកត
- ២- លោកជំទាវ មាន ស្រីណូ
- ៣- លោកជំទាវ ឡូ គឹម
- ៤- លោកជំទាវ ប៊ុន ពុទ្ធី
- ៥- លោកជំទាវ ឡុង សុផល្លី
- ៦- លោកជំទាវ ពេជ បិទ្យរដ្ឋា
- ៧- លោកជំទាវ ទេស ច័ន្ទសារីន
- ៨- លោកជំទាវ យ៉ែន នីតា
- ៩- លោកជំទាវ រុន សុវណ្ណទេវី ។

២៧- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

- ១- ឯកឧត្តម ទុយ ស៊ីផាន់
- ២- ឯកឧត្តម ឡេង សែ
- ៣- ឯកឧត្តម សាត សមុទ្រ
- ៤- ឯកឧត្តម ហ៊ឺ វឌ្ឍី
- ៥- ឯកឧត្តម ប៉ុក ប៉ាន់
- ៦- ឯកឧត្តម ចាប ឬទ្ធី
- ៧- លោកជំទាវ សួស រដ្ឋារី
- ៨- លោកជំទាវ សៅ ស្រីពៅ
- ៩- ឯកឧត្តម ផេង សុខាំ ។

២៨- ក្រសួងមុខងារសាធារណៈ

- ១- លោកជំទាវ ឈី វិជ្ជា
- ២- ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន
- ៣- ឯកឧត្តម ឈឿន ប៊ុណ្ណារត្ន
- ៤- ឯកឧត្តម ជុប មុនី
- ៥- ឯកឧត្តម ថោ សេដ្ឋាណា
- ៦- លោកជំទាវ សៅ សុគន្ធារី
- ៧- ឯកឧត្តម ហង្ស សាវាន
- ៨- ឯកឧត្តម ប្រាក់ រីក្រា



- ៩- ឯកឧត្តម ទិន សុខឃួន
- ១០- លោកជំទាវ ហូ សុវណ្ណិកា
- ១១- លោកជំទាវ តឹក លក្ខិណា
- ១២- លោកជំទាវ យូសុះ អាឈីយ៉ា ។

២៩-រដ្ឋលេខាធិការរដ្ឋបាលនៃអគ្គនាយកដ្ឋានស្តីពីការគណនារដ្ឋប្រវត្តិ

រដ្ឋលេខាធិការរដ្ឋបាលនៃអគ្គនាយកដ្ឋានស្តីពីស៊ីវិល

- ១- ឯកឧត្តម គឹម សុភ័ណ
- ២- ឯកឧត្តម សយ សុខាន់
- ៣- ឯកឧត្តម ប៊ុន នី
- ៤- លោកជំទាវ ប៉ែន មុនីមករា
- ៥- ឯកឧត្តម ពៅ ប៊ុនឈីណាល
- ៦- ឯកឧត្តម ណាក សុខា ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជក្រឹត្យ ១៤០៥.៧៤៣

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកនៃអគ្គនាយកដ្ឋានស្តីពីការគណនារដ្ឋប្រវត្តិ



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៧២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០២០៩/១៧៣ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **នព័ណ្ណប្រដិ អានុជ័យ៉ាត** ជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

២០១៨.១៤០៧.៧៤៤

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខុមហ្វាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៧៣០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៨០៩/៨៦៦ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ហារី សំអាត** ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជលញ្ឆករ ១៤០៧.៧៤៥

(Signature)

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/ ៧១១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាល, ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧទ្ទកាល័យឧបនាយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សាជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជលញ្ឆករ ១៤០៧. ៧៤៦

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨

នរោត្តម សីហមុនី

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនិព័ទ្ធជាមេបណ្ឌិត **ប៊ិន ឈិន**



នស/រកត/០៩១៨/៩៣២

ព្រះរាជក្រឹត្យ

ស្តីពី

**ការរៀបចំនិងការប្រព្រឹត្តទៅ
នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់**

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់
ជំពូកទី១
បទប្បញ្ញត្តិទូទៅ**

មាត្រា ១.

ព្រះរាជក្រឹត្យនេះមានគោលដៅបង្កើតនិងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជា- ធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការ



មាត្រា ២ .-

ត្រូវបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានការចូលរួមពី គណបក្សនយោបាយទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នៃរដ្ឋសភា។

ការចូលរួមរបស់គណបក្សនយោបាយអនុលោមតាមកថាខណ្ឌទី១ខាងលើ គឺឈរលើ គោលការណ៍ស្ម័គ្រចិត្តរបស់សាមីគណបក្សនីមួយៗ។

គណបក្សស្ថាបនិកដែលប្រើក្នុងព្រះរាជក្រឹត្យនេះ សំដៅដល់គណបក្សចំនួន១៦ក្នុង ចំណោមគណបក្សនយោបាយទាំង២០ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នៃរដ្ឋសភានិងបានចូលរួមក្នុងកិច្ចប្រជុំដំបូងជាមួយប្រមុខរាជរដ្ឋាភិបាលនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

មាត្រា ៣ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយន្តការពិគ្រោះនិងផ្តល់យោបល់របស់ គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាព ការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជននិងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយ សក្តានុពល។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា។

ជំពូកទី២

ការរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

មាត្រា ៤ .-

សមាសភាពរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានចាត់តាំងដោយ គណបក្សនយោបាយ ដោយអនុលោមតាមមាត្រា២នៃព្រះរាជក្រឹត្យនេះ ហើយដែល សាមីគណបក្សនយោបាយនីមួយៗត្រូវបញ្ជូនប្រតិភូចំនួនពីររូប។

ក្នុងករណីមានគណបក្សនយោបាយណាមួយក្រៅពីគណបក្សស្ថាបនិកសុំចូលរួម ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន គណ បក្សនយោបាយនោះត្រូវដាក់ពាក្យស្នើសុំជាផ្លូវការនិងត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ត្រី។ ក្រោយពីមានការយល់ព្រមពីនាយករដ្ឋមន្ត្រី គណបក្សនយោបាយនោះត្រូវបញ្ជូនប្រតិភូពីររូបជា តំណាងរាស្ត្រខណ្ឌទី១ខាងលើ។



មាត្រា ៥ .-

ប្រតិភូគណបក្សនយោបាយមានសមាសភាព២រូប៖ មួយរូបជាប្រធានប្រតិភូមានឋានៈស្មើទេសរដ្ឋមន្ត្រី និងមួយរូបទៀតជាអនុប្រធានប្រតិភូមានឋានៈស្មើរដ្ឋមន្ត្រី។ ប្រតិភូគណបក្សនយោបាយម្នាក់ៗរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលផងដែរ។

ប្រតិភូគណបក្សនយោបាយ គឺជាប្រធាន អនុប្រធាន ឬអគ្គលេខាធិការនៃគណបក្សនយោបាយសាមីនីមួយៗនោះ។ ក្នុងករណីគណបក្សចាត់តាំងឥស្សរជនកំពូលរបស់ខ្លួនផ្សេងពីនេះ គម្រូឱ្យមានការយល់ព្រមពីនាយករដ្ឋមន្ត្រី។

ប្រតិភូគណបក្សនយោបាយម្នាក់ៗជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ហើយត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី។

ជំពូកទី៣

ការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

មាត្រា ៦ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជួបប្រជុំពិគ្រោះនិងផ្លាស់ប្តូរយោបល់រៀងរាល់មួយខែម្តង តាមការកោះប្រជុំពីប្រធានឧត្តមក្រុមប្រឹក្សា។

ប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវជ្រើសចេញពីប្រធានប្រតិភូគណបក្សដែលអនុវត្តតាមគោលការណ៍ប្តូរវេនរៀងរាល់មួយខែម្តង ដោយយកតាមលំដាប់លេខរៀងគណបក្សនៅក្នុងសន្លឹកឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុលោមតាមមាត្រា២នៃព្រះរាជក្រឹត្យនេះ។

មាត្រា ៧ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជួបប្រជុំពិគ្រោះនិងផ្លាស់ប្តូរយោបល់ជាមួយនាយករដ្ឋមន្ត្រី រៀងរាល់៦(ប្រាំមួយ)ខែម្តង តាមការកោះប្រជុំរបស់នាយករដ្ឋមន្ត្រី។

ក្នុងករណីចាំបាច់ ក្នុងចន្លោះ៦(ប្រាំមួយ)ខែ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់អាចជួបប្រជុំពិគ្រោះនិងផ្លាស់ប្តូរយោបល់ ជាវិសាមញ្ញជាមួយនាយករដ្ឋមន្ត្រី តាមការស្នើសុំពីប្រតិភូគណបក្សចំនួន១/៣(មួយភាគបី)យ៉ាងតិច។ ក្នុងករណីមានធុរៈ នាយករដ្ឋមន្ត្រីអាចចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូបជាតំណាងដឹកនាំកិច្ចប្រជុំវិសាមញ្ញនេះ។

មាត្រា ៨ .-

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ទទួលបានប្រាក់បំណាច់មុខងារប្រចាំខែនិងប្រាក់ឧបត្ថម្ភផ្សេងៗទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន តាមការកំណត់ក្នុងកិច្ចព្រមព្រៀងស្តីពីតម្លៃសេវា។



ជំពូកទី៤

ភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

មាត្រា៩ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បំពេញភារកិច្ចរបស់ខ្លួនក្រៅក្របខណ្ឌសភា ក្នុងការផ្តល់ធាតុចូលដោយផ្ទាល់ជូនរាជរដ្ឋាភិបាលក្នុងន័យស្ថាបនា សំដៅលើកស្វ័យប្រសិទ្ធភាព ការងាររបស់ស្ថាប័នរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាជននិងសង្គមជាតិ។

មាត្រា១០ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានភារកិច្ចចម្បងៗធំ៣(បី)៖

- ១- ដូចផ្ដើមគំនិតឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់ រាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ដែលមានចែងក្នុងមាត្រា១១នៃព្រះរាជ ក្រឹត្យនេះ។
- ២- ដូចផ្ដើមគំនិតតាក់តែងឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតមករាជរដ្ឋាភិបាល ហើយ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ កំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ ដែលមានចែងក្នុងមាត្រា១២ និងមាត្រា១៣នៃព្រះរាជក្រឹត្យនេះ។
- ៣- តាមដានដំណើរការអនុវត្តច្បាប់និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាព អសកម្មនិងភាពមិនប្រក្រតី ដែលមានចែងក្នុងមាត្រា១៥និងមាត្រា១៦នៃព្រះ រាជក្រឹត្យនេះ។

មាត្រា១១ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានសិទ្ធិដូចផ្ដើមគំនិតរៀបចំគោល នយោបាយរបស់រាជរដ្ឋាភិបាល ដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យចាត់ចែងសម្រេច។

មុនដាក់ចូលអង្គប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សា គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ត្រូវឆ្លងកាត់ការប្រជុំផ្តល់មតិពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជាមុន។

មាត្រា១២ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានសិទ្ធិដូចផ្ដើមគំនិតតាក់តែងរៀបចំធ្វើ សេចក្តីព្រាងច្បាប់និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនមកនាយករដ្ឋមន្ត្រី



ដើម្បីពិនិត្យនិងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីនៃក្រសួងសមត្ថកិច្ចជំនាញសិក្សាពិនិត្យ ផ្តល់យោបល់
ជូននាយករដ្ឋមន្ត្រីសម្រេច។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់អាចសុំទៅនាយករដ្ឋមន្ត្រីអំពីតម្រូវការចាំបាច់
ដាក់ស្តង់ដារនៃការរៀបចំតាក់តែងធ្វើវិសោធនកម្មច្បាប់ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តផ្សេង
ទៀតជូននាយករដ្ឋមន្ត្រីពិនិត្យនិងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ។

មាត្រា ១៣ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់អាចផ្តល់មតិលើសេចក្តីព្រាងច្បាប់និងសេចក្តី
ព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលរៀបចំដោយក្រសួងជូនមកនាយករដ្ឋមន្ត្រីឲ្យបានមុន
ពេលប្រជុំគណៈរដ្ឋមន្ត្រីដែលនឹងពិភាក្សាលើរបៀបវារៈនេះ។

មាត្រា ១៤ .-

ដើម្បីជាមូលដ្ឋានយល់ដឹងសម្រាប់លើកស្ទួយប្រសិទ្ធភាពនៃការបំពេញភារកិច្ចដូចមាន
ចែងក្នុងមាត្រា១១ មាត្រា១២ និងមាត្រា១៣នៃព្រះរាជក្រឹត្យនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់
យោបល់ មានសិទ្ធិសុំទៅរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាបាន។

មាត្រា ១៥ .-

ក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងមាត្រា១០ កថាខណ្ឌ៣នៃព្រះរាជក្រឹត្យនេះ
ប្រតិភូគណបក្សនយោបាយនីមួយៗមានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការ
អនុវត្តច្បាប់និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឲ្យឃើញនូវភស្តុតាងឬ
តម្រុយអំពីភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់
បុគ្គលជាមន្ត្រីឬអាជ្ញាធរគ្រប់ផ្នែកនិងគ្រប់ថ្នាក់។

ក្នុងការចុះបំពេញការងារនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ប្រើប្រាស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅប្រកបដោយ
ប្រសិទ្ធភាព។

មាត្រា ១៦ .-

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់អាចដាក់លទ្ធផលនៃការងារនេះ
ដូចមានបញ្ជាក់ក្នុងមាត្រា១៥នៃព្រះរាជក្រឹត្យនេះ ទៅក្នុងរបៀបវារៈពិគ្រោះនិងផ្តល់យោបល់
ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់និង/ឬដាក់ជូននាយករដ្ឋមន្ត្រី
ផ្ទាល់តែម្តងក៏បាន ដើម្បីពិនិត្យនិងសម្រេច។

ក្នុងកិច្ចប្រជុំលើរបៀបវារៈណាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់អាច
ផ្តល់យោបល់កែលម្អអំពីភាពអសកម្មឬភាពមិនប្រក្រតីជូននាយករដ្ឋមន្ត្រីបាន។



ជំពូកទី៥
លេខាធិការដ្ឋាន

មាត្រា១៧ .-

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានលេខាធិការដ្ឋានមួយនៅក្រោមនាយករដ្ឋមន្ត្រី។ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដឹកនាំផ្ទាល់ដោយប្រធាន១(មួយ)រូប ដែលត្រូវបានចាត់តាំងដោយនាយករដ្ឋមន្ត្រី។

មាត្រា១៨ .-

គណបក្សដែលចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវចាត់តាំងមន្ត្រីរបស់ខ្លួនចំនួន១(មួយ)រូប មកបម្រើការក្នុងលេខាធិការដ្ឋានមានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី៦
ប្រភពធនធាន

មាត្រា១៩ .-

ការចំណាយសម្រាប់ដំណើរការរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវផ្គត់ផ្គង់ដោយកញ្ចប់ថវិកាជាតិ ក្នុងខ្ទង់ថវិការបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានសិទ្ធិទទួលនិងចាត់ចែងប្រើប្រាស់តាមនីតិវិធីច្បាប់ជាធរមាននូវមូលនិធិដែលបានពីប្រភពផ្សេងៗទៀតសម្រាប់ដំណើរការការងាររបស់ខ្លួន។

ជំពូកទី៧
អវសានប្បញ្ញត្តិ

មាត្រា២០ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ២១

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ថ្ងៃច្បាយព្រះហស្តលេខាត ១១ សីហា ឆ្នាំ ២០១៨ ឆ្នាំ ២០១៨
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨

ពល. ១៤០៧. ៧៤១៧

ស វីហមុនី

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមច្បាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី

[Signature]

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

[Signature]

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



[Signature]



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៩៣៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម / ០១៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទី ភារកិច្ច និងចន្លោះម៉ឺន្តចាត់តាំងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហាត្រាវ : តែងតាំងមុខងារ និងតម្កើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ÷

ក- តែងតាំង និងតម្កើងឋានន្តរស័ក្តិ

១- ឧត្តមសេនីយ៍ឯក វឌ្ឍ ពិសេន អត្តលេខ ០០០៣៤៧ ជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតម្កើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍

ខ- តែងតាំង

១- នាយឧត្តមសេនីយ៍ ឥត សារ៉ាត អត្តលេខ ០០០៣៣៤ ជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន

ឧត្តមសេនីយ៍ឯក ឃុន ម៉ែណែត អត្តលេខ ០០៣៣៨៨៣ ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន



មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានោះ ។

លេខ ១៨០៧-៧៤៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨

ស ហមុនី

នរោត្តម សីហមុនី

បានផ្តល់ត្រឹមត្រូវតាមច្បាប់ដើម
ខ្យងនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន នារិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៥៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **អ៊ឹម លាង** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ ។

ព.រ. ១៨០៧.៥៤៧

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៧៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផល នៃសម័យប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៨ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្តីពីការជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ថៃ ហ្វា** ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នីតិកាលទី៨ មានឋានៈស្មើ រដ្ឋមន្ត្រី ។

មាត្រា២ : សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣៣.១៧០៧.៧៤០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនិកោលលបណ្ឌិត **យិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៩៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣២ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងនិងផ្តល់ឋានៈជូនសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន ៣០រូបដូចខាងក្រោម៖

- | | |
|--|----------------------------|
| ១- ឯកឧត្តម ឯក សំអុល | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ២- ឯកឧត្តម ញឹក ម៉ិននៃ | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ៣- ឯកឧត្តម ទួន សុខាធិ | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ៤- ឯកឧត្តម សេង សុខេង | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ៥- ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាមីខ | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ៦- ឯកឧត្តម ម៉ម សុណាវង្ស | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ៧- លោកជំទាវ សុខរ័ត្ន សុវណ្ណ បញ្ចៈសីលា | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ៨- ឯកឧត្តម ស៊ិន សុភាព | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ៩- ព្រះអង្គម្ចាស់ នរោត្តម បក្រាវុឌ្ឍ | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ១០- ឯកឧត្តម ហួន រាជបំរើន | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |



១១- ឯកឧត្តម ពេជ្រ ស្រស់	មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
១២- លោកជំទាវ ពោធិក៍ សាវត្រី	មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
១៣- ឯកឧត្តម គង់ មុនីកា	មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
១៤- ឯកឧត្តម ស្រ្តីយ ខេត	មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
១៥- ឯកឧត្តម កែវ វិទ្ធីសិក	មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
១៦- ឯកឧត្តម អិក គឹមហាន	មានឋានៈស្មើ រដ្ឋមន្ត្រី
១៧- ឯកឧត្តម អ៊ុំ សុមន្ទា	មានឋានៈស្មើ រដ្ឋមន្ត្រី
១៨- ឯកឧត្តម អាន់ វិភាគ	មានឋានៈស្មើ រដ្ឋមន្ត្រី
១៩- ឯកឧត្តម គង្គ សាវណ	មានឋានៈស្មើ រដ្ឋមន្ត្រី
២០- ឯកឧត្តម សុខ លឹម	មានឋានៈស្មើ រដ្ឋមន្ត្រី
២១- លោកជំទាវ ហួន ផាន់ណារី	មានឋានៈស្មើ រដ្ឋមន្ត្រី
២២- ឯកឧត្តម បន្ទ ភាព	មានឋានៈស្មើ រដ្ឋមន្ត្រី
២៣- ឯកឧត្តម ហែម ប្រសើរ	មានឋានៈស្មើ រដ្ឋមន្ត្រី
២៤- ឯកឧត្តម ពេជ្រ សុដេថ្នា	មានឋានៈស្មើ រដ្ឋមន្ត្រី
២៥- ឯកឧត្តម លឹម សំណាង	មានឋានៈស្មើ រដ្ឋមន្ត្រី
២៦- ឯកឧត្តម ហួន ធាវិទ្ធី	មានឋានៈស្មើ រដ្ឋមន្ត្រី
២៧- ឯកឧត្តម គាន់ ប័ណ្ណល	មានឋានៈស្មើ រដ្ឋមន្ត្រី
២៨- ឯកឧត្តម អ៊ុំ មុយលី	មានឋានៈស្មើ រដ្ឋមន្ត្រី
២៩- ឯកឧត្តម ឆ្លាង សីន	មានឋានៈស្មើ រដ្ឋមន្ត្រី
៣០- ឯកឧត្តម គុជ លី	មានឋានៈស្មើ រដ្ឋមន្ត្រី។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ភ្នំពេញ, ១៨/០៩/២០១៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨

នរោត្តម សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ែន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៩២៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ចប់តំណែងឯកឧត្តម **សុះ មុសិន** ពីរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ។
- មាត្រា ២ :** តម្កើងឋានៈ និងតែងតាំងឥស្សរជន ០៣រូប៖
 - ១-ឯកឧត្តម **ទុនី សែន** ជា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា
 - ២-លោកជំទាវ **ហ៊ាន ចិន្តា** ជា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី
 - ៣-ឯកឧត្តម **យោប អះស្ការី** ជា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨

នរោត្តម សីហមុនី
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកាលបណ្ណិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៨/ ៧៣៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាទូរដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សិរីទ្វិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

- មាត្រា១ :** បញ្ចប់មុខតំណែង អគ្គលេខាធិការ និង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃរដ្ឋសភា នីតិកាលទី៥ ។
- មាត្រា២ :** តែងតាំង អគ្គលេខាធិការ និង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃរដ្ឋសភា នីតិកាលទី៦ ៖
- | | |
|-------------------------------|-----------------|
| ១-ឯកឧត្តម ឡេង ម៉េងឡុន | អគ្គលេខាធិការ |
| ២-ឯកឧត្តម មិត្ត កាវ៉ែន | អគ្គលេខាធិការរង |
| ៣-ឯកឧត្តម គាំម គុសល | អគ្គលេខាធិការរង |
| ៤-ឯកឧត្តម ស្រីន ភារា | អគ្គលេខាធិការរង |
- មាត្រា៣ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៨

S N H M N
សីហមុនី

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/០៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៥/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធផ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ចប់មុខតំណែង នាយក និងនាយករង នៃខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា។
- មាត្រា ២ :** តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា នាយក នាយករង ខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦ នៃរដ្ឋសភា ៖
- | | |
|------------------------------|--|
| ១-ឯកឧត្តម កែវ ពិសិដ្ឋ | ជាទីប្រឹក្សា និងនាយកខុទ្ទកាល័យ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២-ឯកឧត្តម កែ ម៉ិនឡេង | ជាទីប្រឹក្សា និងនាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី |
| ៣-ឯកឧត្តម រៀក ខែម | ជាទីប្រឹក្សា និងនាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី |
| ៤-ឯកឧត្តម គាំង ឈុនធី | ជាទីប្រឹក្សា និងនាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី |
| ៥-ឯកឧត្តម គឹម សាណូ | ជាទីប្រឹក្សា និងនាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី ។ |
- មាត្រា ៣ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពេល. ១៧/០៩. ២០១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៨

សីហមុនី

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារវិទ្យុសាស្ត្រ និងទូរទស្សន៍



កិត្តិនីតិកោសលបណ្ឌិត **ម៉ែន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២១ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការកំណត់ផ្ទៃក្នុងស្ថានភាពប្រតិបត្តិការ និងការងារស្ថាប័នប្រតិបត្តិការ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើ ច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និង បញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើ អនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា

សម្រេច

មាត្រា ១ : ត្រូវបានកំណត់ផ្ទៃអាងស្តុកទឹកបឹងទំពុន ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋមានផ្ទៃទំហំ ១២,៩ ហិកតា ដូចមានតារាងនិយាមកាត្តាបំបែកជាឧបសម្ព័ន្ធ ទី១នៃអនុក្រឹត្យនេះ។

មាត្រា ២ : ត្រូវបានធ្វើអនុបយោគនូវផ្ទៃដីទំហំ ៣៥ ហិកតា ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដូចមានតារាងនិយាមកាត្តាបំបែកជាឧបសម្ព័ន្ធទី២នៃអនុក្រឹត្យនេះ ពីទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូន ក្រុមហ៊ុនភ្នំពេញ ព្រីខាស ផ្លេន ដើម្បីអភិវឌ្ឍឱ្យស្របតាមខ្លឹមសារនៃលិខិតលេខ ២២០ សជណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

មាត្រា ៣ : រាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ និងឯកសារលក់ទិញកន្លងមក ត្រូវទុកជាមោឃៈ។

មាត្រា ៤ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនភ្នំពេញ ព្រីខាស ផ្លេន ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ៤ កើត ខែកុម្ភៈ ឆ្នាំច សិរីសោភ័ណ ព.ស២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៥
 - រាជកិច្ច
 - ឯកសារកាលប្បវត្តិ

ឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យលេខ ១២១ អនក្រ.បក ចុះថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៨
ស្តីពីការកំណត់ផ្ទៃបីជំពូន ស្ថិតនៅក្នុងសង្កាត់បីជំពូន ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ល.រ	អាប័ស៊ីស	អ័រដោនេ	ល.រ	អាប័ស៊ីស	អ័រដោនេ
១	489604	1274430	២៧	489842	1274141
២	489603	1274375	២៨	489849	1274169
៣	489607	1273977	២៩	489852	1274192
៤	489606	1273965	៣០	489852	1274209
៥	489605	1273952	៣១	489850	1274220
៦	489604	1273941	៣២	489847	1274236
៧	489604	1273934	៣៣	489840	1274258
៨	489604	1273929	៣៤	489826	1274305
៩	489605	1273927	៣៥	489833	1274277
១០	489607	1273927	៣៦	489822	1274326
១១	489612	1273928	៣៧	489820	1274347
១២	489642	1273941	៣៨	489820	1274360
១៣	489658	1273948	៣៩	489821	1274372
១៤	489671	1273952	៤០	489823	1274382
១៥	489680	1273955	៤១	489827	1274398
១៦	489690	1273956	៤២	489835	1274419
១៧	489700	1273956	៤៣	489853	1274465
១៨	489227	1275008	៤៤	489860	1274488
១៩	489724	1273953	៤៥	489863	1274500
២០	489738	1273952	៤៦	489865	1274515
២១	489753	1273954	៤៧	489864	1274519
២២	489767	1273961	៤៨	489864	1274521
២៣	489773	1273967	៤៩	489862	1274523
២៤	489785	1273983	៥០	489860	1274525
២៥	489795	1274004	៥១	489857	1274527
២៦	489817	1274071	៥២	489853	1274530



៥៣	489847	1274533	៧០	489661	1274459
៥៤	489797	1274552	៧១	489660	1274451
៥៥	489749	1274567	៧២	489656	1274446
៥៦	489726	1274573	៧៣	489654	1274444
៥៧	489714	1274575	៧៤	489651	1274443
៥៨	489695	1274577	៧៥	489645	1274446
៥៩	489674	1274577	៧៦	489637	1274451
៦០	489656	1274576	៧៧	489625	1274457
៦១	489649	1274574	៧៨	489618	1274459
៦២	489643	1274570	៧៩	489615	1274459
៦៣	489640	1274561	៨០	489609	1274457
៦៤	489639	1274550	៨១	489606	1274449
៦៥	489640	1274538			
៦៦	489641	1274525			
៦៧	489644	1274512			
៦៨	489651	1274493			
៦៩	489660	1274467			



ឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ ១២ អនក្រ.បក ចុះថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៨
 ស្តីពីការកំណត់ផ្ទៃបីជំពូន ស្ថិតនៅក្នុងសង្កាត់បឹងទំពូន ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ល.រ	អាប័ស៊ីល	អ័រដោនេ	ល.រ	អាប័ស៊ីល	អ័រដោនេ
១	489584	1274169	២៧	489104	1274267
២	489554	1274166	២៨	489080	1274268
៣	489547	1274166	២៩	489062	1274270
៤	489541	1274167	៣០	489048	1274274
៥	489535	1274169	៣១	489037	1274279
៦	489530	1274175	៣២	489031	1274285
៧	489513	1274212	៣៣	489025	1274294
៨	489507	1274224	៣៤	489020	1274308
៩	489499	1274236	៣៥	489017	1274321
១០	489492	1274245	៣៦	489015	1274337
១១	489485	1274253	៣៧	489013	1274352
១២	489476	1274260	៣៨	489013	1274372
១៣	489465	1274266	៣៩	489013	1274394
១៤	489447	1274272	៤០	489016	1274421
១៥	489421	1274277	៤១	489019	1274446
១៦	489402	1274280	៤២	489025	1274477
១៧	489359	1274284	៤៣	489032	1274511
១៨	489341	1274284	៤៤	489049	1274570
១៩	489322	1274284	៤៥	489086	1274697
២០	489299	1274283	៤៦	489094	1274719
២១	489268	1274280	៤៧	489100	1274734
២២	489220	1274274	៤៨	489107	1274744
២៣	489195	1274271	៤៩	489115	1274755
២៤	489172	1274269	៥០	489125	1274767
២៥	489155	1274268	៥១	489128	1274771
២៦	489129	1274267	៥២	489137	1274786



៥៣	489145	1274800	៨១	489462	1274870
៥៤	489152	1274814	៨២	489474	1274852
៥៥	489155	1274821	៨៣	489486	1274836
៥៦	489160	1274834	៨៤	489500	1274820
៥៧	489169	1274857	៨៥	489516	1274803
៥៨	489181	1274890	៨៦	489532	1274789
៥៩	489185	1274902	៨៧	489549	1274777
៦០	489191	1274916	៨៨	489571	1274758
៦១	489194	1274923	៨៩	489570	1274740
៦២	489202	1274937	៩០	489572	1274695
៦៣	489211	1274949	៩១	489574	1274617
៦៤	489223	1274962	៩២	489575	1274570
៦៥	489237	1274975			
៦៦	489294	1275019			
៦៧	489300	1275023			
៦៨	489306	1275026			
៦៩	489311	1275028			
៧០	489317	1275029			
៧១	489321	1275030			
៧២	489326	1275030			
៧៣	489335	1275030			
៧៤	489342	1275028			
៧៥	489348	1275026			
៧៦	489355	1275023			
៧៧	489362	1275019			
៧៨	489367	1275014			
៧៩	489375	1275005			
៨០	489400	1274970			





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១២២ សនក្រ.បក. ~~~~~

អនុក្រឹត្យ
ស្តីពី

ការរៀបចំនិងការប្រព្រឹត្តទៅ

នៃលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣២ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

មាត្រា ២ .-

អនុក្រឹត្យនេះមានគោលបំណងដូចខាងក្រោម៖ 

- សម្របសម្រួលបេសកកម្មការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជូន រាជរដ្ឋាភិបាល
- ធានាគុណភាពនិងប្រសិទ្ធភាពនៃលទ្ធផលបំពេញការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ជំពូកទី២

ការរៀបចំលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

មាត្រា៣ .-

លេខាធិការដ្ឋានមានភារិយាល័យមួយចំនួនជាសេនាធិការ៖

- ភារិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ
- ភារិយាល័យសរុប បណ្ណសារ និងព័ត៌មានវិទ្យា
- ភារិយាល័យសាធារណមតិនិងជំនួយការប្រជាជន
- ភារិយាល័យនីតិកម្ម
- ភារិយាល័យព័ត៌មាននិងទំនាក់ទំនងសាធារណៈ។

មាត្រា៤ .-

លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដឹកនាំដោយប្រធានមួយរូប អមដោយមន្ត្រីនិងបុគ្គលិកមួយចំនួនក្រោមឱវាទ។

មាត្រា៥ .-

គណបក្សនយោបាយនីមួយៗដែលចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវចាត់តាំងមន្ត្រីរបស់ខ្លួនចំនួន១(មួយ)រូបមកបម្រើការក្នុងលេខាធិការដ្ឋាន អនុលោមតាម មាត្រា១៨នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់។

មន្ត្រីគណបក្សនយោបាយ ដូចចែងក្នុងវាក្យខ័ណ្ឌ១ខាងលើ បំពេញការងារជាមន្ត្រី ទំនាក់ទំនង និងសម្របសម្រួលការងាររបស់ប្រតិភូគណបក្សសាមី ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ តាមរយៈលេខាធិការដ្ឋាន។

មាត្រា៦ .-

លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានមន្ត្រីជំនាញនិងបុគ្គលិក បច្ចេកទេសមួយចំនួនដែលជ្រើសរើសដោយប្រធានលេខាធិការដ្ឋានតាមតម្រូវការ។

មន្ត្រីជំនាញនិងបុគ្គលិកបច្ចេកទេសត្រូវជ្រើសរើសចេញពីមន្ត្រីរាជការ។ ប្រធានលេខាធិការ ដ្ឋានអាចជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសមួយចំនួនផ្សេងទៀតបាន។

មាត្រា៧ ..

មន្ត្រីគ្រប់ប្រភេទនិងគ្រប់ថ្នាក់ដូចមានចែងក្នុងមាត្រា៤ មាត្រា៥ និងមាត្រា៦នៃអនុក្រឹត្យនេះ ត្រូវបញ្ចប់ការងាររបស់ខ្លួនក្នុងលេខាធិការដ្ឋាននៅពេលអាណត្តិរបស់ខ្លួនក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ត្រូវបានបញ្ចប់។

ជំពូកទី៣

ការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

មាត្រា៨ ..

លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានតួនាទីសម្របសម្រួល ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ព្រមទាំងគ្រប់គ្រងកិច្ចការរដ្ឋបាល បុគ្គលិក ឯកសារ ស្ថិតិ ហិរញ្ញវត្ថុ ព័ត៌មានវិទ្យា និងកិច្ចការផ្សេងៗទៀត។

មាត្រា៩ ..

លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជាសេនាធិការនៃការប្រជុំ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែលមានភារកិច្ចដូចខាងក្រោម៖

- ១- ការងារត្រៀមរៀបចំកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់រួមមាន៖
 - រៀបចំរបៀបវារៈប្រជុំខាងមុខរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ពាក់ព័ន្ធ នឹងរាល់ឯកសាររបស់ប្រតិភូគណបក្ស ដូចមានចែងក្នុងមាត្រា១០នៃព្រះរាជក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
 - ទទួលយកនូវលទ្ធផលការងារជាលាយលក្ខណ៍អក្សររបស់ប្រតិភូគណបក្ស ដូចមាន ចែងក្នុងមាត្រា១៦ វាក្យខ័ណ្ឌ១នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដើម្បីដាក់ចូលក្នុងរបៀបវារៈប្រជុំខាងមុខ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់និងចែកឯកសារទាំងនោះជូនគ្រប់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឲ្យបានមុនពេលប្រជុំ
 - កំណត់កាលបរិច្ឆេទប្រជុំប្រចាំខែដោយពិគ្រោះនិងឆ្លងយោបល់ជាមួយនឹងប្រធានប្តូរវេន
 - រៀបចំចាត់ចែងលិខិតអញ្ជើញភ្ជាប់ជាមួយនឹងឯកសារដែលពាក់ព័ន្ធនឹងរបៀបវារៈប្រជុំ។
- ២- ការងារក្នុងពេលដំណើរការនៃកិច្ចប្រជុំ
 - ទទួលខុសត្រូវលើបញ្ជីវត្តមាននិងពិធីការ
 - ធ្វើកំណត់ហេតុនៃកិច្ចប្រជុំនីមួយៗរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
- ៣- ការងារក្រោយកិច្ចប្រជុំ
 - រៀបចំឯកសារដាក់ជូននាយករដ្ឋមន្ត្រីតាមស្មារតីនៃកិច្ចប្រជុំនីមួយៗរបស់ឧត្តម ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

- ចងក្រងនិងរក្សាទុកជាឯកសារនូវកំណត់ហេតុនៃរាល់កិច្ចប្រជុំនីមួយៗរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

មាត្រា១០ .-

ក្នុងការអនុវត្តជាក់ស្តែងនូវមាត្រា១០នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មន្ត្រីគណបក្សនយោបាយដូចមានចែងក្នុងមាត្រា៥នៃអនុក្រឹត្យនេះត្រូវយកអត្ថបទតាក់តែងនិង/ឬយោបល់ជាលាយលក្ខណ៍អក្សររបស់ប្រតិភូគណបក្សសាមីបញ្ជូនមកលេខាធិការដ្ឋានដើម្បីរៀបចំដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំខាងមុខរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ យោងតាមការស្នើសុំរបស់ប្រតិភូគណបក្សសាមី។

អនុលោមតាមមាត្រា១៦ វាក្យខ័ណ្ឌ១នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មន្ត្រីគណបក្សនយោបាយដូចមានចែងក្នុងមាត្រា៥នៃអនុក្រឹត្យនេះត្រូវសម្រួលនិងរៀបចំឯកសារលើករណីជាក់ស្តែងនីមួយៗដាច់ដោយឡែកពីគ្នារបស់ប្រតិភូគណបក្សសាមីដើម្បីដាក់ជូននាយករដ្ឋមន្ត្រី តាមរយៈលេខាធិការដ្ឋាន។

មាត្រា១១ .-

របបឧបត្ថម្ភផ្សេងៗអនុលោមតាមមាត្រា៨នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវធ្វើឡើងផ្អែកលើបេសកកម្មជាក់ស្តែងក្នុងក្របខ័ណ្ឌភារកិច្ចដែលមានចែងក្នុងមាត្រា១០នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងចេញដោយលេខាធិការដ្ឋានតែប៉ុណ្ណោះ។

មាត្រា១២ .-

អនុលោមតាមមាត្រា១៩ វាក្យខ័ណ្ឌ២នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ការស្វែងរកមូលនិធិពីប្រភពផ្សេងៗត្រូវធ្វើឡើងដោយគម្លាភាពក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់តាមរយៈលេខាធិការដ្ឋានមិនមែនក្នុងក្របខ័ណ្ឌគណបក្សនយោបាយឬប្រតិភូគណបក្សនយោបាយឡើយ។

ថវិកាដែលបានពីមូលនិធិផ្សេងៗត្រូវយកទៅប្រើប្រាស់សម្រាប់លើកស្ទួយនិងពង្រីកវិសាលភាពនៃការបំពេញភារកិច្ចដូចមានចែងក្នុងមាត្រា១០នៃព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមិនរើសអើងគណបក្សនយោបាយតែត្រូវផ្សារភ្ជាប់ជាមួយនឹងការចុះបំពេញបេសកកម្មជាក់ស្តែងរបស់សមាជិកនិងមន្ត្រីលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

**ជំពូកទី៤
អវសានប្បញ្ញត្តិ**

មាត្រា១៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ១៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចន្ទ ៨ កើត ខែ ឧសភា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : *៧៧៩* អនក្រ.បក.បដ. ០៤

**អនុក្រឹត្យ
ស្តីពី**

ការបញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/ *៧៧៩* ចុះថ្ងៃទី *១៦* ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមតម្រូវការការងារចាំបាច់

ស ម្រេង ប

មាត្រា ១ : បញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការទាំងអស់របស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអនាមយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧទ្ទកាល័យឧបនាយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ទីប្រឹក្សា ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ និងទីប្រឹក្សា ជំនួយការអង្គភាពចំណុះក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ *២២* ខែ *កញ្ញា* ឆ្នាំ *២០១៨* ខែ *សីហា* ឆ្នាំ *២៥៦២*
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី *១៦* ខែ *កញ្ញា* ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៨.២៧...អនក្រ.តិ

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់បន្តិភាវការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- តម្កើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១៣ រូប ក្នុងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើម្បី នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ និងក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បី នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៅក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមានរាយនាមខាងក្រោម ៖

- ១- ឯកឧត្តម **លី ឈុន** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើម្បី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

- ២- លោក **គូ ណាង** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៣- លោក **ហុក ឆឹមបេង** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៤- លោក **ចង ខែលី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៥- លោកស្រី **ឈា ធីតា** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៦- លោកស្រី **ទូប សុខនាង** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៧- លោកជំទាវ **ប៉ែន វិកស៊ី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៨- លោក **ធាន បុត្តា** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៩- លោក **ម៉ីង វណ្ណារុំ** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១០- លោក **អ៊ុយ សុផល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ១១- លោក **ម៉ែម សុវត្តា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ១២- លោក **សុខ សំរោង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ១៣- លោក **ហុក ខៀវ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

មាត្រា ២ .- តម្រើងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ០២ រូប នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ឆី សន់ធី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២- លោក **យ៉ែ បន្ទនា** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ៤ កើត ខែ ប្រសាទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧៧... អនក្រ.បក ត្រី



**អនុក្រឹត្យ
ស្តីពី**

ការធ្វើនិយ័តកម្មប្រកបដោយប្រសិទ្ធភាពនៃប្រតិបត្តិការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- និយ័តកម្មប្តូរប្រភេទក្របខ័ណ្ឌតាមអតីតភាពការងារ កម្រិតសញ្ញាបត្រ និងមុខតំណែង ជាករណីពិសេស ដល់មន្ត្រីរាជការចំនួន ១៣ រូប ទៅក្នុងក្របខ័ណ្ឌមន្ត្រីក្រុមការ នៅក្រសួងចំនួន ០២ ដូចមានរាយនាម ខាងក្រោម ៖

ក/- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- លោក **ឌី ធីនហារក់** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៤ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ៤
- ២- លោក **វ៉ាន់ ឌុយ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៥ មកជាក្រុមការ ថ្នាក់លេខ ១
- ៣- លោក **ធីន ហ៊ុន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៦ មកជាក្រុមការ ថ្នាក់លេខ ៣
- ៤- លោក **នុត ហ្វុយ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៦ មកជាក្រុមការ ថ្នាក់លេខ ៣
- ៥- លោក **ស្រី គោ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤
- ៦- លោក **ឡុយ វឌ្ឍនា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤
- ៧- លោក **ធីន គីមរី** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤
- ៨- លោក **សៀង គីម** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤
- ៩- លោក **ទើម គីមសាន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤
- ១០- លោក **ឡឹក យន់** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤
- ១១- លោក **រស់ សុខា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤
- ១២- លោក **សុខ សាយ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកជាក្រុមការ ថ្នាក់លេខ ៤

ខ/- ក្រសួងមុខងារសាធារណៈ

- ១- លោក **ស គ្រាន់** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ៤ កើត ខែ ២២២៦ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ៧ ឆ្នាំ ២០១៨

- អនុលោមទទួល**
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ ល.ណ.ក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការបង្កើតខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមតម្រូវការការងារចាំបាច់

សម្រេច

មាត្រា ១: បញ្ចប់តំណែងជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានទទួលការតែងតាំង មុនថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ។

មាត្រា ២: តែងតាំងជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី ៖

- | | | |
|--------------------------|------------------------|---------------------------|
| ១- លោកស្រី ឈុំ បញ្ញារដ្ឋ | មានឋានៈស្មើ អគ្គនាយករង | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២- លោកស្រី សន សុផល | មានឋានៈស្មើ អគ្គនាយករង | បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣- លោក ឆឹង ពិសិដ្ឋ | មានឋានៈស្មើ អគ្គនាយករង | |
| ៤- លោក ចាន់ មនោរម្យ | មានឋានៈស្មើ អគ្គនាយករង | |
| ៥- លោក យុង ឡាដា | មានឋានៈស្មើ អគ្គនាយករង | |
| ៦- លោក ម៉ាង ស៊ីណេត | មានឋានៈស្មើ អគ្គនាយករង | បន្ថែមលើមុខងារបច្ចុប្បន្ន |

៧- លោក ហេង ស៊ីនឿន	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
៨- លោក កុក យូហេង	មានឋានៈស្មើ អគ្គនាយករង	
៩- លោក កុក យូឡេង	មានឋានៈស្មើ អគ្គនាយករង	
១០- លោក អ៊ុក សំរិទ្ធិពេជ្រ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១១- លោក ដែន និមល	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១២- លោក សាម សុខីម៉ង់	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៣- លោកស្រី សាម សុភា	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៤- លោកស្រី សាម សុផា	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៥- លោក អ៊ូ សំណាង	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
១៦- លោក ជុំ វ៉ែន	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
១៧- លោក លី ខេមរៈ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
១៨- លោក ម៉ី ចំរើន	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
១៩- លោកស្រី ឱរ លក្ខិណា	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
២០- លោកស្រី នង ធុក	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
២១- លោកស្រី សុទ្ធ សុមាលី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីជនដូចមានចែងក្នុងមាត្រា ២ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ៥ កើត ខែ ៧២១១ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ៧ ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៧.០ អនក្រ. ៧៧

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និង ការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបង្កើតខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមតម្រូវការការងារចាំបាច់

សម្រេច

មាត្រា ១: បញ្ចប់តំណែងសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការតែងតាំង មុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។

មាត្រា ២: តែងតាំងសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញការងារ នៅខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ៖

- ១- លោក **នឹម វី:** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- លោក **ម៉ុំ វិសុទ្ធារ័ត្ន:** មានឋានៈស្មើ អគ្គនាយករង
- ៣- លោក **ជាន់ និមិត្ត:** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន

៤- លោកស្រី ឈួន រតនា	មានឋានៈស្មើ អគ្គនាយករង	
៥- លោក ប៉ុល សារុណ	មានឋានៈស្មើ អគ្គនាយករង	
៦- លោក វង្ស វិទ្យា	មានឋានៈស្មើ អគ្គនាយករង	
៧- លោក សាត ហ្វឺណូ	មានឋានៈស្មើ អគ្គនាយករង	
៨- លោកស្រី ខាំ ឌីម៉ង់	មានឋានៈស្មើ អគ្គនាយករង	
៩- លោក ពៅ ជីវៈមតា	មានឋានៈស្មើ អគ្គនាយករង	
១០- លោក សុខ សុផល	មានឋានៈស្មើ អគ្គនាយករង	
១១- លោក នង ចាន់ថុល	មានឋានៈស្មើ អគ្គនាយករង	
១២- លោក ហិត សេងហោ	មានឋានៈស្មើ អគ្គនាយករង	
១៣- លោក ឆេង វណ្ណារ៉ា	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៤- លោក នេត បញ្ញា	មានឋានៈស្មើ អគ្គនាយករង	
១៥- លោកស្រី ម៉ែន ចរិយា	មានឋានៈស្មើ អគ្គនាយករង	
១៦- លោកស្រី សម ពេជ្របញ្ញា	មានឋានៈស្មើ អគ្គនាយករង	
១៧- លោកស្រី ប៊ុន ស៊ីណា	មានឋានៈស្មើ អគ្គនាយករង	
១៨- លោក ប៉ក់ ណារ៉ូន	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៩- លោក ឡុង សត្យា	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
២០- លោក សូ វិសុទ្ធ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
២១- លោក វណ្ណ សុវត្ថ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
២២- លោក សាន សុផានី	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
២៣- លោក ផល សុភព	មានឋានៈស្មើ អគ្គនាយករង	
២៤- លោក សៅ យ៉នឌុត្តម	មានឋានៈស្មើ អគ្គនាយករង	
២៥- លោក មាស វត្តមុនី	មានឋានៈស្មើ អគ្គនាយករង	
២៦- លោក សំ សីហា	មានឋានៈស្មើ អគ្គនាយករង	
២៧- លោក សំ រតនៈ	មានឋានៈស្មើ អគ្គនាយករង	
២៨- លោក ឈាន ធានី	មានឋានៈស្មើ អគ្គនាយករង	
២៩- លោកស្រី សាយ សារ៉ាមី	មានឋានៈស្មើ អគ្គនាយករង	
៣០- លោក ប្រាក់ វណ្ណជេត	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
៣១- លោក ព្រហ្ម កុយវឌ្ឍនៈ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
៣២- លោក ឈឹម ចាន់ណាង	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៣- លោកស្រី ឆេង សុគន្ធី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៤- លោកស្រី លន់ ម៉ាឡេន	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៥- លោក សម សិរីពុទ្ធី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៦- លោក ឈរ រដ្ឋា	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	

៣៧- លោក អ៊ុត ធាវី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។	
មាត្រា ៣: តែងតាំងសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ	ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ	
ព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា ក្រុមលេខាសម្តេចតេជោ	នាយករដ្ឋមន្ត្រី ៖	
១- លោក អ៊ុំ ស៊ីនិត	មានឋានៈស្មើ អគ្គនាយករង	
២- លោកស្រី សៀម សុខាល	មានឋានៈស្មើ អគ្គនាយករង	
៣- លោកស្រី ឈិន រូចម៉េង	មានឋានៈស្មើ អគ្គនាយករង	
៤- លោក ប្រាក់ ផាន់ណារ៉ា	មានឋានៈស្មើ អគ្គនាយករង	
៥- លោកស្រី ហែម សុវណ្ណ	មានឋានៈស្មើ អគ្គនាយករង	
៦- លោក ជិន ប៊ុនធឿន	មានឋានៈស្មើ អគ្គនាយករង	
៧- លោកស្រី នន់ ថារី	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
៨- លោក សុត រុយ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
៩- លោក ឯក ស៊ីដេ	មានឋានៈស្មើ អគ្គនាយករង	
១០- លោកស្រី សេង វណ្ណាត	មានឋានៈស្មើ អគ្គនាយករង	
១១- លោក ហៃ រង្សី	មានឋានៈស្មើ អគ្គនាយករង	
១២- លោក សុខ យ៉ានីមល	មានឋានៈស្មើ អគ្គនាយករង	
១៣- លោក កែ ឈុំបញ្ញា	មានឋានៈស្មើ អគ្គនាយករង	
១៤- លោក ប៊ុន ចន្ទវិចិត្រ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៥- លោក នួន មាសចំរើន	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៦- លោក អ៊ុន ម៉ានីរុយ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៧- លោក រិន វ៉ារុយ	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៨- លោក ហេង សុខណា	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
១៩- លោកស្រី ម៉ី ផល្លា	មានឋានៈស្មើ អគ្គនាយករង	
២០- លោក សរ ខន្តី	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
២១- លោក ខៀង សារ៉ាន់	មានឋានៈស្មើ អគ្គនាយករង	
២២- លោក ឈាវ សុភក្រា	មានឋានៈស្មើ អគ្គនាយករង	
២៣- លោក ប៉ាន់ ខែមវឌ្ឍនា	មានឋានៈស្មើ អគ្គនាយករង	
២៤- លោក ឯក សុខន	មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារបច្ចុប្បន្ន
២៥- លោក មៀច ម៉ុន	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
២៦- លោក សៀន វិបុត្រ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
២៧- លោក សែម សំណាង	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
២៨- លោក នាង សារិទ្ធ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
២៩- លោក ឆាយ ឃៀង	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣០- លោក ហោ ម៉ៅ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	

៣១- លោកស្រី ស៊ឹម ស្រីលក្ខណ៍	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣២- លោក វិញ សុភ័ក្ត្រ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៣- លោកស្រី លាងស៊ាប លេក្ខាលីស	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៣៤- លោក គឹមហ៊ុន ជិនី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៥- លោក គឹមហ៊ុន ជិនីវិញ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៦- លោក លឹម តុង	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៧- លោកស្រី គឹមហ៊ុន ម៉ូលីកា	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៣៨- លោក ឡឹក ជំនោរ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៣៩- លោក តាន់ ភារី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៤០- លោកស្រី យឹម សុភាមុនី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៤១- លោក គង់ ចំរុង	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	
៤២- លោក មាស វឌ្ឍនៈ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៤៣- លោក នួន វណ្ណឌឿន	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៤៤- លោក សុក សុរិះ	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៤៥- លោក មាស សុផារ៉ា	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៤៦- លោក អូម ចាន់ភក្តី	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន
៤៧- លោកស្រី សាយ ជីវ័ន្ត	មានឋានៈស្មើ ប្រធាននាយកដ្ឋាន	បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីជនដូចមានចែងក្នុងមាត្រា ២ និងមាត្រា ៣ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ថ្ងៃ សុក្រ ៤ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ៧ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ ខ. អនក្រ. តតិ

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យ លេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យ លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកណ្តុរចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នភ្នាក់ងារ និងភ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១: តែងតាំងលោក ចាន់ សុវត្ថិភាព ជាអនុប្រធានរដ្ឋបាលរដ្ឋបាលព្រៃឈើ ជំនួសលោក កែវ អូម៉ាលីស្ស ដែលបានទទួលការកិច្ចប្តឹង ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ៥ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅ រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ÷**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៩.២.១៧.៧៧.៧៧.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៨/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងមន្ត្រីរាជការចំនួន ០៦ រូប របស់ក្រសួងធនធានទឹក និងឧតុនិយម ដូចមានរាយនាមខាងក្រោម ៖

- ១-លោក **លឹម កាន់មេរ៉ា** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ជំនួសលោកស្រី **លីម លីនដា** ដែលត្រូវបំពេញភារកិច្ចថ្មី
- ២-លោក **ឈុន ម៉ិនធឿន** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ជំនួសលោក **ម៉ី លីហួត** ដែលចូលនិវត្តន៍
- ៣-លោក **សុខ ចំណាន** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ជំនួសលោក **ជង សេងអ៊ុំម** ដែលចូលនិវត្តន៍

- ៤-លោក **តាំង សុផាត** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស
ជំនួសលោក **ម៉ៅ ហាក់** ដែលត្រូវបំពេញភារកិច្ចថ្មី
- ៥-លោកស្រី **ឃ្លឹម សុភា** ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន
- ៦-លោក **ចាំង វិឃុនណា** ជាប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម
ជំនួសលោក **ណា ប៊ុនរិទ្ធ** ដែលត្រូវបំពេញភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៧ ខែ ៧ ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៨



**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ ៖ ផ្ទេរ និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០៣ រូប ដូចមានរាយនាមខាងក្រោម ៖

- ១- លោកឧត្តមសេនីយ៍ឯក **អ៊ិន ប៊ុន** អត្តលេខ ០២១០ ពីប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ ទៅជាអគ្គស្នងការអង្គនគរបាលជាតិ។
- ២- លោកឧត្តមសេនីយ៍ឯក **នាយ ឌីមឡើង** អត្តលេខ ០៦៧៧ ពីប្រធានសេនាធិការ ទៅជា អគ្គស្នងការអង្គនគរបាលជាតិ ។

៣- លោកឧត្តមសេនីយ៍ឯក **កេង សុន** អគ្គលេខ ០៧២៦២ ពីប្រធាននាយកដ្ឋាននគរបាល
ការពារព្រំដែនទឹក ទៅជាអគ្គស្នងការរងនគរបាលជាតិ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី
គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្ត
អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចន្ទ ៤ ខែ កក្កដា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសរដ្ឋបាលនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសរដ្ឋបាលនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧.៤...ស.ន.ក. ៧៧

**អនុក្រឹត្យ
ស្តីពីការតែងតាំងមន្ត្រីរាជការ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា
- យោងតាមសំណើរបស់ឯកឧត្តម **យឹម ឆៃលី** ឧបនាយករដ្ឋមន្ត្រី

សង្ខេប

- មាត្រា ១ :** តែងតាំងជំនួយការរបស់ឯកឧត្តម **យឹម ឆៃលី** ឧបនាយករដ្ឋមន្ត្រី ដូចមានរាយនាមខាងក្រោម៖
១. លោក **ឃួន លីមឃាន់** ជំនួយការ ឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
 ២. លោកវេជ្ជ **ម៉ុំ ទិត្យវិរ្យន្ត** ជំនួយការ ឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
 ៣. លោកស្រី **ជា វិទ្យាធា** ជំនួយការ ឋានៈស្មើ ប្រធាននាយកដ្ឋាន
 ៤. កញ្ញា **សិន សុមុនីរតនា** ជំនួយការ ឋានៈស្មើ ប្រធាននាយកដ្ឋាន
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៧ វិច្ឆិកា ឆ្នាំ ២០១៨ ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៤៤ រ.ស.ក្រ. ២៦



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិ **ចរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ឃឹម ណារិន្ទ** អគ្គលេខ ០៦៤៧២
- ២- វរសេនីយ៍ទោ **យ៉ាន សារីម** អគ្គលេខ ០៦៤៩៨
- ៣- វរសេនីយ៍ទោ **ឡេង ឡារ៉ូ** អគ្គលេខ ០៣៧៩៩
- ៤- វរសេនីយ៍ទោ **ម៉ុក បាន** អគ្គលេខ ០៦៧១៧
- ៥- វរសេនីយ៍ទោ **គ្រុយ សេងហិត** អគ្គលេខ ០៧០៣៨

៦-	វរសេនីយ៍ទោ	ជុំ ឌី	អគ្គលេខ	០៧៤១៤
៧-	វរសេនីយ៍ទោ	ណុច ម៉ុន្នារ៉ាវ	អគ្គលេខ	០៧៥៦៩
៨-	វរសេនីយ៍ទោ	ជី សែ	អគ្គលេខ	០៩៨២៩
៩-	វរសេនីយ៍ទោ	ហួត ភឿ	អគ្គលេខ	១៦៣៦៣
១០-	វរសេនីយ៍ទោ	ហ៊ុយ វ៉ានីនី	អគ្គលេខ	២៧២៦៤
១១-	វរសេនីយ៍ទោ	ជុំ ឆន	អគ្គលេខ	៣០១៣៣
១២-	វរសេនីយ៍ទោ	សេ ឧត្តម	អគ្គលេខ	៣១៥១០
១៣-	វរសេនីយ៍ទោ	ឡេង សំរោត	អគ្គលេខ	៣៤៣៧១
១៤-	វរសេនីយ៍ទោ	យីន រិទ្ធី	អគ្គលេខ	៣៨៧៧៧
១៥-	វរសេនីយ៍ទោ	ជួរ ជេលុច	អគ្គលេខ	៥៤២៥៤
១៦-	វរសេនីយ៍ទោ	គា ម៉ុនឡើន	អគ្គលេខ	៥៤២៥៨
១៧-	វរសេនីយ៍ទោ	សំអុន វិរៈយុទ្ធ	អគ្គលេខ	៥៧៩១៤
១៨-	វរសេនីយ៍ទោ	កែវ សុំណាត	អគ្គលេខ	៦០១៦៨
១៩-	វរសេនីយ៍ទោ	លី កងវង	អគ្គលេខ	៦១៣៩៨
២០-	វរសេនីយ៍ទោ	ណុច ចាន់ធី	អគ្គលេខ	៦១៩៥២
២១-	វរសេនីយ៍ទោ	ឡឿន សុភក្តិ	អគ្គលេខ	៦១៩៨៥
២២-	វរសេនីយ៍ទោ	ជាំ ឈឿន	អគ្គលេខ	៦៥៥៣៤
២៣-	វរសេនីយ៍ទោ	ចាន់ សុរ	អគ្គលេខ	៦៦៥២២
២៤-	វរសេនីយ៍ទោ	គាន់ វណ្ណារិទ្ធ	អគ្គលេខ	៦៩១១១
២៥-	វរសេនីយ៍ទោ	អេ រតនៈ	អគ្គលេខ	៧២១២៤ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋានរដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋានរដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧៦ អនក្រ.តត



អនុក្រឹត្យ
ស្តីពី

ការតែងតាំងមន្ត្រីរាជការប្រចាំស្ថានតំណាង
នៃព្រះរាជាណាចក្រកម្ពុជានៅបរទេស



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ១០៧អនក្រ.បក ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១: ផ្លាស់:

- លោក **ឈាយ ជំនាញ** ទីប្រឹក្សា នៃស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជា អមលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលប្រទេសដោយចប់អាណត្តិបេសកកម្ម

- លោក **កែន សុភារិទ្ធ** ទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ចូលប្រទេស ដោយចប់អាណត្តិបេសកកម្ម
- លោកស្រី **ណារតី សម្បីស្ស** ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចូលប្រទេសដោយចប់អាណត្តិបេសកកម្ម។

មាត្រា២: តែងតាំង:

លោក **សុខ ហ៊ុម** អនុប្រធានាយកដ្ឋាននៃអគ្គនាយកដ្ឋានអាស៊ាន ជា**ទីប្រឹក្សា** នៃស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាអមលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។

មាត្រា៣: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមាជិកខ្លួនដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃអង្គារ ៩ កើត ខែត្រុះច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៧៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៥ អនក្រ.បកចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបង្កើតឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា
- យោងតាមសំណើរបស់សម្តេចពិជ័យសេនា **ឡៅ ចាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាជំនួយការសម្តេចពិជ័យសេនា **ឡៅ ចាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំនួន ០៤រូប៖

- ១.លោក **ត្បែង មុវ៉ាដេន** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ២.លោក **រ៉ុន រតនៈ** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន

- ៣.លោក **ខៀវ សារ៉ាត់** មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារ បច្ចុប្បន្ន
- ៤.លោកស្រី **ផុន ណារត់ស្យា** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ការពារជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ថ្ងៃ ១៥ ខែ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧ ច.ជ.រក.សក. ៧៧



អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការ គ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ២៧៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបន្ថែមប្រាក់បំណាច់ ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ជាប្រធានស្ថាប័ន
- យោងតាមសំណើរបស់ឯកឧត្តម **ហាស សុភា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

សម្រេច

មាត្រា ១ : តែងតាំងជំនួយការឯកឧត្តម **ហាស សុភា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ០៣រូប :

- ១. ឧត្តមសេនីយទោ **ហេង សាវ៉ាសាន** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារ បច្ចុប្បន្ន

២.លោកបណ្ឌិត **លី សាវ៉ាន់**
៣.ឧត្តមសេនីយត្រី **ឯម វិចិត្រ**

មានឋានៈស្មើ ប្រធាននាយកដ្ឋាន
មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើ
មុខងារបច្ចុប្បន្ន។

មាត្រា២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
មុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន
ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ទី ១៧ ខែ តុលា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០១១ អនក្រ.បក ប្រ.ជ ត្រ

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមជ្ឈមណ្ឌលការងារស្មើភាព
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យ លេខ ២៧៦ អនក្រ.បក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបន្ថែមប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញ អនុក្រឹត្យ លេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- តាមសំណើរបស់ឯកឧត្តម **ជិន ម៉ុងស៊ាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

សម្រេច

- មាត្រា ១:** តែងតាំងជំនួយការឯកឧត្តម **ជិន ម៉ុងស៊ាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ០៣ រូប៖
- ១-លោក **ប៊ី វណ្ណារិទ្ធ** មានឋានៈស្មើ អគ្គនាយករង
 - ២-លោក **កែន ជិនីត** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
 - ៣-លោក **សំ សុខាភិ** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
- មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ធ្លាប់សម្រេច ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៨



សម្រេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៤០៥ អនក្រ.បក. ៩៦

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា
- យោងតាមសំណើរបស់ឯកឧត្តម **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី

សម្រេច

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈជាជំនួយការ ឯកឧត្តម **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី :
- ១- លោក ឧត្តមសេនីយ៍ទោ **ទេម ណារិន្ទ** មានឋានៈស្មើ **អគ្គនាយករង**
 - ២- លោក **ធីន់ សុវណ្ណអិឌ្ឍ** មានឋានៈស្មើ **អគ្គនាយករង** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ៣- លោកស្រី ឧត្តមសេនីយ៍ត្រី **ឈុក មាឃា** មានឋានៈស្មើ **ប្រធាននាយកដ្ឋាន**
 - ៤- លោក **អ៊ឹម សុភារៈ** មានឋានៈស្មើ **ប្រធាននាយកដ្ឋាន** ។
- មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងស្តង់ដារ ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ អង្គារ ៩ កើត ខែ ភទ្របទ ឆ្នាំច សិរិទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៥០៣... អនក្រ. តត

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់ឯកឧត្តម ម៉ម សារិន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សម្រេច

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាជំនួយការឯកឧត្តម ម៉ម សារិន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖

- ១-លោកស្រី **ឡេង ផលលាភី** មានឋានៈស្មើ អគ្គនាយករង
- ២-លោក **ស្រី ឌុន ឌុន** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៣-លោក **ថង ជិនីដ** មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ថ្ងៃ ១៩ ខែ កើត ខែ ឥសាន្ត ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...១០៤...សនក្រ. ៦៦

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់ឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សម្រេច

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាជំនួយការឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖

- ១-លោក **កែវ ភារា** មានឋានៈស្មើ អគ្គនាយករង
- ២-លោកស្រី **ហុន វិល** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៣-លោកស្រី **កែវ បុន្នាវី** មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២ ខែ កើត ខែ ៧ ឆ្នាំ ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០៥០.៥០០.៧៧៧ ក្រ. ត ត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់ឯកឧត្តម សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សម្រេច

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាជំនួយការឯកឧត្តម សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖

- ១-លោកស្រី **ចាន់ ពិសិ** មានឋានៈស្មើ អគ្គនាយករង
- ២-លោក **សោម សីន** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៣-លោក **ខេត រតនៈ** មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២០/១០/២០១៨ ខែ តុលា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០៦ សនក្រ.តត



អនុក្រឹត្យ
ស្តីពី

ការតម្កល់ឯកសារសំបុត្រប្រតិបត្តិការរបស់រាជរដ្ឋាភិបាល


រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តម្កល់ឯកសារសំបុត្រប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ជូនលោកវេសនីយ៍ ទោ វ៉ាន់ ចំនួនសិបបួន អត្តលេខ ៦១៦៨៩ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែង ក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១០ ខែ កញ្ញា ឆ្នាំ ២០១៨
 រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដ្ឋបាលក្រាប
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩០៧ រ.ជ.ក. ត

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- យោងតាមសំណើរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាជំនួយការឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ៖

- ១- លោក **ហាយ សេងថង** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- លោក **ឌុយ ស៊ីនណា** មានឋានៈស្មើ អគ្គនាយករង
- ៣- លោក **ត្រី ច័ន្ទវិបុល** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៤- លោក **សែម សម** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១៦ កើត ខែស្រាព្រះ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៩០.៨.៧.៧.៧.៧.៧

អនុក្រឹត្យ
ស្តីពី

ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់ឯកឧត្តម ហូ សិទ្ធិ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

សម្រេច

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាជំនួយការ ឯកឧត្តម ហូ សិទ្ធិ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស៖

- ១-លោក **ស្រីព្យា វិរៈ ជាតិ** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ២-លោក **កៅ សង្វារឡឿ** មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣-លោក **ខុច ណារ៉ុំ** មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧០.៧៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងធនធានទឹក និងឧតុនិយម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម

សម្រេច

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ លោក **ប្រាក់ សំឡើង** ជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម មានឋានៈស្មើ អគ្គនាយករង ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ១១ ខែ កើត ឆ្នាំ ឧសភា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤១០ អនក្រ. បក

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធនឹងស្ថាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- យោងតាមសំណើរបស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈជាជំនួយការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖

- ១. លោក **ណារិន ពិសិដ្ឋ** មានឋានៈស្មើ អគ្គនាយករង
- ២. លោក **ជ រ៉ានី** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៣. លោក **សាត់ ម៉ែន** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - មាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩០ សណ

សេចក្តីសម្រេច

ស្តីពី

ការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ច

របស់គ្លីកដឹកនាំរាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំ និងការព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមតម្រូវការការងារចាំបាច់

សម្រេច

ប្រការ ១ : កំណត់របៀបរបបការងារ និងបែងចែកភារកិច្ច ជូននាយករដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ ដូចមានចែងក្នុងប្រការបន្ត បន្ទាប់ខាងក្រោម ។

ប្រការ ២ : នាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំការងាររួម របស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ជារាល់សកម្មភាព របស់ រាជរដ្ឋាភិបាល លើគ្រប់វិស័យ។

ប្រការ ៣ : ឧបនាយករដ្ឋមន្ត្រី ៖

១- សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើការងារសន្តិសុខជាតិ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរ មនុស្ស, ដឹកនាំប្រតិបត្តិការទប់ស្កាត់ និងប្រឆាំងភេរវកម្ម, ដឹកនាំគណៈកម្មាធិការជាតិកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ (គជវ) និងការបំផ្លាញចោលអាវុធ និងជាសេនាធិការជួយនាយករដ្ឋមន្ត្រីដើម្បីសម្របសម្រួល ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ព្រមទាំងការងារភូមិ-ឃុំមានសុវត្ថិភាព ។

២- សម្តេចពីជ័យសេនា **ខេង ឃាញ់** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារការពារជាតិ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិ ពីនាយករដ្ឋមន្ត្រី ក្នុងការបញ្ជាអង្គភាពពិសេសប្រឆាំង ភេរវកម្ម ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន ។

- ៣- ឯកឧត្តម **ហោ ណាំហុង** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្តល់យោបល់ជូន នាយករដ្ឋមន្ត្រី អំពីក្របខ័ណ្ឌ គោលនយោបាយក្រៅប្រទេស និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និងសម្រេចលើការសំណើសុំ កូន និងការសុំលាសញ្ជាតិ និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ៤- លោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអុន** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើការងារ អធិការកិច្ច និងសវនកម្ម ព្រមទាំងជួយនាយករដ្ឋមន្ត្រីលើការងារសង្គម ។
- ៥- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **មីន ឈិន** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី, ជួយនាយករដ្ឋមន្ត្រីក្នុងការងារតាមដាន សម្របសម្រួលដំណើរការតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម, ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រី ក្នុងការរៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា ស្របតាមនីតិវិធីដូច មានចែងក្នុងមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ, ដោះស្រាយការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រី ទទួលសិទ្ធិពី នាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និងសម្រេចលើការងាររបស់ «ច្រកចេញ-ចូលតែមួយ» នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លើកលែងតែការងារដែលមានវេយ្យាករណ៍ខ្ពស់ ដែលតម្រូវឲ្យសុំការណែនាំ ឬ ការសម្រេចពីនាយករដ្ឋមន្ត្រី ជួយនាយករដ្ឋមន្ត្រី លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ។
- ៦- ឯកឧត្តម **យ៉ែម សែន** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ, ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងដឹកនាំសម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ៧- ឯកឧត្តម **តែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារពិសេសផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ៨- ឯកឧត្តម **ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារការបរទេស ការសម្របសម្រួលការបញ្ជូនកង កម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការងារពិសេសផ្សេងទៀត តាម ការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ៩- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារលើវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារ សង្គម ហើយនិងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងការងារផ្សេងទៀតតាមការប្រគល់របស់នាយក រដ្ឋមន្ត្រី ។
- ១០- ឯកឧត្តម **ជា សុផាណី** ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និង ការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។

- ប្រការ ៤** : នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ជាគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រជុំពិគ្រោះការងារ តាមការកោះ អញ្ជើញរបស់នាយករដ្ឋមន្ត្រី ឬ នាយរដ្ឋមន្ត្រីស្តីទី ។
- ប្រការ ៥** : ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអនុវត្តការងារ ឬ បេសកកម្មផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ស្របតាម មាត្រា ៣០ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
- ប្រការ ៦** : ឧបនាយករដ្ឋមន្ត្រី ០១ រូបៗ មានទីប្រឹក្សា ០៤ រូប ក្នុងនោះ ០២ រូប មានឋានៈស្មើ រដ្ឋលេខាធិការ, ០២ រូប មានឋានៈស្មើ អនុរដ្ឋលេខាធិការ, និងជំនួយការ ០៥ រូប ក្នុងនោះ ០១ រូប មានឋានៈស្មើ អគ្គនាយក, ០២ រូប មានឋានៈស្មើ អគ្គនាយករង និង ០២ រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

ប្រការ ៧ : ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ៖

- ១- ឯកឧត្តម **ម៉ុង សារឿន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយរួមការងារជាមួយសម្តេចពិជ័យសេនា **ឆៅ ឆាវ៉ា** និងឯកឧត្តម **ត្រួត សុខុន** និងការងារស្វែងរកអង្គធាតុយុទ្ធជនអាមេរិក និងវៀតណាម និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ២- ឯកឧត្តម **គង់ គឹម** ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ៣- ឯកឧត្តម **ហាស សុភា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន និងគ្រាប់មីនទាន់ផ្ទះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ៤- ឯកឧត្តម **ឡឹម វណ្ណដា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
- ៥- ឯកឧត្តម **ឱម ម៉ុងឡេង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល និងអង្គការព្រលាំងអំពើពុករលួយ ។
- ៦- ឯកឧត្តម **អេឡុង ម៉ុងសី** ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ។
- ៧- ឯកឧត្តម **វ៉ា គឹមហុង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ។
- ៨- ឯកឧត្តម **យ៉ឹម ណុលឡា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
- ៩- ឯកឧត្តម **ជិន ម៉ុងស៊ុន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
- ១០- ឯកឧត្តម **ហូ សិទ្ធិ** ទេសរដ្ឋមន្ត្រីទទួលបន្ទុកជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។
- ១១- ឯកឧត្តម **ឃុន ហារ៉ាង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។
- ១២- ឯកឧត្តម **សិ ធួន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានគណៈកម្មាធិការជាតិ ESCAP និងជាអនុប្រធានទី ១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ។
- ១៣- ឯកឧត្តម **អូស្តាន ហាសរ្យាង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើការងារចលនាមូស្លីម និងការងារផ្សេងទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។

ប្រការ ៨ : ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលអនុវត្តបន្ថែមនូវការងារផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ។

ប្រការ ៩ : ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ០១ រូប មានជំនួយការ ០៥ រូប ក្នុងនោះ ០២ រូប មានឋានៈស្មើអគ្គនាយក, ០១ រូប មានឋានៈស្មើ អគ្គនាយករង និង ០២ រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

ប្រការ ១០ : សេចក្តីសម្រេចលេខ ៤៨ សសរ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍ ។

ប្រការ ១១ : នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៣, ៧ និង១១
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃសៅរ៍ ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤១ អនក



សេចក្តីសម្រេច

ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១ : ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមពិធីប្រគល់អាស៊ាន លើកទី១៥ នៅទីក្រុងណាននិង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន និង វេទិកាសេដ្ឋកិច្ចលើកទី២៧ ស្តីពីអាស៊ាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី អញ្ជើញវិលនិវត្តន៍មកកាន់មាតុប្រទេសវិញ ។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាលរាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម **ស ខេង** ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃចន្ទ ១ កើត ខែ ឆ្នាំ ២០១៨ ឆ្នាំច ស័រ្ស័ក ព.ស.២៥៦២
 រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៥៤.៧.៧៩.

សេចក្តីសម្រេច

ស្តីពី

ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ស ម ្រ េ ច

ប្រការ ១ : ចាត់តាំងឯកឧត្តម **សារ៉ាត់ ខាន់** ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៥៩ ៧ ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៥៣...ស.ស

សេចក្តីសម្រេច
ស្តីពី

ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ស ម ្រ េ ច

ប្រការ ១ : ចាត់តាំងឯកឧត្តម **គាន់ សាវណ** ជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨



- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៤ អនក្រ.ប

សេចក្តីសម្រេច
ស្តីពី

ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ស ម ្រ េ ច

ប្រការ ១ : ចាត់តាំងឯកឧត្តម **អ៊ុក ឆ្នាំង** ជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរ៉ែ និងថាមពល។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៥ ខែ កក្កដា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៥៥...៧៧៧

សេចក្តីសម្រេច
ស្តីពី

ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ បង្កើតក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងផែនការ

ស ម ្រ េ ច

ប្រការ ១ : ចាត់តាំងឯកឧត្តម **វិល វិរៈ** ជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងផែនការ។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៥ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៥៦ អនក្រ.ប

ជាតិ សាសនា ព្រះមហាក្សត្រ

**សេចក្តីសម្រេច
ស្តីពី**

**ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៨
ពីថ្ងៃសុក្រ ៧កើត ដល់ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ត្រូវនឹងថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង
ក្រោមប្រធានបទ: ស្លែងស្ពាន ពលរដ្ឋរមណីយ**

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៨ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងអនុរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ១៧៦ អនក្រ.បក ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់ពិធីបុណ្យសមុទ្រ
- យោងលិខិតលេខ១៣១៣ សជណ.ផក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងលិខិតលេខ៩០៥សជណ.ផក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៧កើត ដល់ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ក្រោមប្រធានបទ: **ឆ្លុះឆ្លាយ ពលរដ្ឋរមណីយ (Beautiful Bay, Happy Citizen)** អមដោយពាក្យស្លោក "**អេកូទេសចរណ៍សម្រាប់កំណើនបៃតងនិងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព**" (Ecotourism for Green Growth and Sustainable Development) ដែលមានសមាសភាព ដូចខាងក្រោម៖

១- ឯកឧត្តម ថោង ខុន	រដ្ឋមន្ត្រីក្រសួងទេសចរណ៍	ប្រធាន
២- លោកជំទាវ ម៉ិចុនា ភូថង	អភិបាលនៃគណៈអភិបាលខេត្តកោះកុង	អនុប្រធានអចិន្ត្រៃយ៍
៣- ឯកឧត្តម ឌិត បន្ទា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៤- ឯកឧត្តម អ៊ុក សុជាតិ	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	អនុប្រធាន
៥- ឯកឧត្តម ឈួន ជារ៉ា	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	អនុប្រធាន
៦- ឯកឧត្តម សូ ម៉ារ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៧- ឯកឧត្តម ប៉ាន់ សុខុម	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៨- ឯកឧត្តម ថា ម៉ារ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៩- ឯកឧត្តម ចាន់ ចំរើន	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
១០- ឯកឧត្តម តែ គុយស៊ាង	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
១១- ឯកឧត្តម ទូ សុវត្ថិ	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១២- ឯកឧត្តម ណេវ ធួក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១៣- ឯកឧត្តម ណូ សម្បុក	ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ	សមាជិក
១៤- ឯកឧត្តម សូត យា	អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
១៥- ឯកឧត្តម តុប សុភ័ក	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៦- ឯកឧត្តម សូ មិសុធី	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៧- ឯកឧត្តម សុខ តុចហាង	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៨- ឯកឧត្តម សំ សិរីរតន៍	អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក
១៩- ឯកឧត្តម ស៊ាង ថៃ	អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២០- ឯកឧត្តម ណេម សាមុត	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជា អគ្គលេខាធិការ គ.ជ.វ.ទ នៃក្រសួងទេសចរណ៍	សមាជិក
២១- ឯកឧត្តម គង់ សុវណិដា	អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍	សមាជិក
២២- ឯកឧត្តម ថោង រដ្ឋសក្ខិ	អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និង សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍	សមាជិក
២៣- ឯកឧត្តម កើត ពុទ្ធបរិ	នាយកវិទ្យាស្ថានជាតិទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២៤- ឯកឧត្តម ប្រាង ប័ន្ទតារា	អគ្គាធិការក្រសួងទេសចរណ៍	សមាជិក
២៥- ឯកឧត្តមនាយឧត្តមសេនីយ៍ ទូច ណារុច	អគ្គស្នងការរងនគរបាលជាតិ	សមាជិក

២៦-ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន សំបូរ	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ	សមាជិក
២៧-ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ែន សាម៉ុន	មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស	សមាជិក
២៨- លោក ជា កុសល	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍	សមាជិក
២៩- លោក ហ៊ុន គឹមហេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា	សមាជិក
៣០- លោក ផែនដូន ឆ្លាបកេសន	អភិបាលរងខេត្តកោះកុង	សមាជិក
៣១- លោក ស្រេង ហុន	អភិបាលរងខេត្តកោះកុង	សមាជិក
៣២- លោក អ៊ុំ កញ្ញា	អភិបាលរងខេត្តកោះកុង	សមាជិក
៣៣- លោក សុខ សុទ្ធី	អភិបាលរងខេត្តកោះកុង	សមាជិក
៣៤- លោក អន តារ	អភិបាលរងខេត្តកោះកុង	សមាជិក
៣៥- លោកស្រី ឈុន វ៉ានុច	អភិបាលរងខេត្តកោះកុង	សមាជិក
៣៦- លោក សារុន វ៉ានី	ប្រធាននាយកដ្ឋានផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣៧- លោក ហ៊ុន ហាន	ប្រធានស្តីទីនាយកដ្ឋានពិធីការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៣៨- លោក អ៊ុំ ធួន	នាយករដ្ឋបាលសាលាខេត្តកោះកុង	សមាជិក
៣៩- ឧត្តមសេនីយ៍ទោ សំយឹត ឆៀន	ស្នងការនគរបាលខេត្តកោះកុង	សមាជិក
៤០- ឧត្តមសេនីយ៍ទោ សុខសុមត្តិ ធុន	មេបញ្ជាការរងយោធាកូមិភាគទី៣ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង	សមាជិក
៤១- ឧត្តមសេនីយ៍ត្រី ថុន ណារុន	មេបញ្ជាការរងរាជអាវុធខេត្តកោះកុង	សមាជិក
៤២- លោកវរសេនីយ៍ឯក សិន ជារ៉ូ	មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរៈនេសាតូចលេខ២៦៩	សមាជិក
៤៣- លោកវរសេនីយ៍ឯក ឈឹម នឹម	មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក	សមាជិក
៤៤- លោក ឈេង សុវណ្ណជា	អភិបាលនៃគណៈអភិបាលក្រុងខេមរាកូមិន្ទ	សមាជិក
៤៥- លោក ម៉ីន ឆៀន	ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង	សមាជិក
៤៦- លោកវេជ្ជបណ្ឌិត ទេវ ម៉ីន	ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង	សមាជិក
៤៧- លោក ម៉ែន យ៉ិន	ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង	សមាជិក
៤៨- លោក ចៃត ឡឿង	ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង	សមាជិក
៤៩- លោក ម៉ែន ផល្លា	ប្រធានមន្ទីរវិស្វាលាខេត្តកោះកុង	សមាជិក
៥០- លោក ម៉ីន ស៊ីយ៉ុន	ប្រធានមន្ទីរវៃ និងថាមពលខេត្តកោះកុង	សមាជិក
៥១- លោក ឌឹម គគីរ	ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង	សមាជិក
៥២- លោក សាវ៉ា មុនីរ័ត្ន	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង	សមាជិក
៥៣- លោក អ៊ុំ សារីធួ	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង	សមាជិក
៥៤- លោក សៅ សុគន្ធាវរី	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង	សមាជិក
៥៥- លោក អន ជាតុច	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង	សមាជិក
៥៦- លោក អ៊ុំ ម៉េងលាង	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង	សមាជិក
៥៧- លោក រស់ វីវ៉ានុច	ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង	សមាជិក
៥៨- លោក សំ កុសល	ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង	សមាជិក
៥៩- លោក ម៉ុំ ម៉ាលីកា	ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង	សមាជិក
៦០- លោក សុវណ្ណ ម៉ីនឆៀន	ប្រធានទីស្នាក់ការក្រុងពិភពលោកខេត្តកោះកុង	សមាជិក

គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីបុណ្យ សមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃសុក្រ ៧កើត ដល់ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ឲ្យមានប្រសិទ្ធភាព និង ទទួលបានជោគជ័យ។

ប្រការ ២.-

ត្រូវបានបង្កើតលេខាធិការដ្ឋាន និងអនុគណៈកម្មការ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធី បុណ្យសមុទ្រឆ្នាំ២០១៨ ដែលមានសមាសភាព និងភារកិច្ចដូចខាងក្រោម:

ក.លេខាធិការដ្ឋាន

- ១- ឯកឧត្តម **គង់ សុវណ្ណ** អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ ប្រធាន
- ២- លោក **ឌួង ធឿន** អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ អនុប្រធាន
- ៣- លោក **លឹម សាវ៉ាន់** នាយករងរដ្ឋបាលសាលាខេត្តកោះកុង អនុប្រធាន
- ៤- លោក **នឹម សុវណ្ណ** អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍ សមាជិក
- ៥- លោក **ថា ចាន់ហេង** ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងទេសចរណ៍ សមាជិក
- ៦- លោក **ធឿន ធុត្តារ៉ា** ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ សមាជិក
- ៧- លោក **ហ៊ុន ហាន** ប្រធានស្តីទីនាយកដ្ឋានពិធីការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
- ៨- លោក **ឌួន សេដា** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃក្រសួងទេសចរណ៍ សមាជិក
- ៩- លោកស្រី **ឯង ចាន់សារ៉ាភ័ក្តី** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃក្រសួងទេសចរណ៍ សមាជិក
- ១០- លោកស្រី **អ៊ុក សារ៉ាសំថៃ** អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ សមាជិក
- ១១- លោក **សៅ ច័ន្ទពិសិដ្ឋ** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃក្រសួងទេសចរណ៍ សមាជិក
- ១២- លោកស្រី **ធឿន សុខម៉េង** អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងទេសចរណ៍ សមាជិក
- ១៣- លោកស្រី **សារិន កញ្ញា** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃក្រសួងទេសចរណ៍ សមាជិក
- ១៤- លោក **កែវ ធា** អនុប្រធាននាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍ សមាជិក
- ១៥- កញ្ញា **ធឿន គឹមលី** អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ ទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ សមាជិក
- ១៦- លោក **តូច សុម៉ានី** អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ សមាជិក
- ១៧- លោក **ធឿន សុគុណ** អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ សមាជិក

១៨- លោកស្រី រ៉ែម ច័ន្ទមុនី	អនុប្រធានផ្នែកគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ នៃគណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា	សមាជិក
១៩- លោក ឆន់ វណ្ណៈ	នាយការិយាល័យនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២០- លោក ប៊ឹក ណារ៉ុង	នាយការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍	សមាជិក
២១- លោកស្រី ធីម ស៊ីម៉ុន	នាយការិយាល័យតម្កល់ឯកសារនៃក្រសួងទេសចរណ៍	សមាជិក
២២- លោក នេវ សុម៉ារិន្ទ	នាយការិយាល័យសរុបនៃក្រសួងទេសចរណ៍	សមាជិក
២៣- លោកស្រី ទុម សុវណ្ណិក្រូ	នាយការិយាល័យនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២៤- កញ្ញា ត្រី សុខឡា	នាយការិយាល័យពិធីការនៃក្រសួងទេសចរណ៍	សមាជិក
២៥- លោកស្រី អ៊ុំ សុគន្ធិមីតា	នាយការិយាល័យសន្តិសុខ សុវត្ថិភាពទេសចរណ៍	សមាជិក
២៦- លោកស្រី ប្រាក់ រតនា	នាយករិយាល័យសរុបនៃក្រសួងទេសចរណ៍	សមាជិក
២៧- លោក ភួង សុផាន់	នាយករិយាល័យពិធីការក្រសួងទេសចរណ៍	សមាជិក
២៨- លោកស្រី ផេង រ័ត្នរ័ត្និណា	នាយករិយាល័យពិធីការនៃក្រសួងទេសចរណ៍	សមាជិក
២៩- កញ្ញា ជី សោតា	នាយករិយាល័យរដ្ឋបាលក្រសួងទេសចរណ៍	សមាជិក
៣០- លោកស្រី នង កន្សិដ្ឋា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៣១- លោកស្រី សូ ច័ន្ទមុនីតា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣២- កញ្ញា លេង សេរីវឌ្ឍនា	មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣៣- លោក ជួប ចាន់ណា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៣៤- កញ្ញា ទូ សុផានី	មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣៥- កញ្ញា រ៉េត ករុណា	មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣៦- កញ្ញា សេង លីដា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣៧- លោក ឌី រ៉ាម៉ុន	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣៨- លោកស្រី ប្រសើរ វិទ្យាបុត្រ	មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក

លេខាធិការដ្ឋាននេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- ជាជំនួយដល់គណៈកម្មការក្នុងការដឹកនាំ ចាត់ចែង ត្រួតពិនិត្យ សម្របសម្រួលជាមួយស្ថាប័ន និង អង្គភាពពាក់ព័ន្ធ
- រៀបចំកិច្ចប្រជុំបច្ចេកទេសនានាសម្រាប់គណៈកម្មការអន្តរក្រសួង
- រៀបចំ និងតម្លើងកម្មវិធីរួមពិធីបុណ្យសមុទ្រ
- រៀបចំវេទិកាគណៈអធិបតី កន្លែងអង្គុយ និងពិធីការសម្រាប់ឥស្សរជនជាតិ និងអន្តរជាតិ
- រៀបចំលិខិតអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិចូលរួមពិធីបើកពិធីបុណ្យសមុទ្រ
- រៀបចំបញ្ជីឈ្មោះភ្ញៀវជាតិ និងអន្តរជាតិចូលរួមពិធីបើកពិធីបុណ្យសមុទ្រ
- រៀបចំស្លាកពាក់សម្រាប់ភ្ញៀវជាតិ-អន្តរជាតិចូលរួមពិធីបើកពិធីបុណ្យសមុទ្រ
- រៀបចំប័ណ្ណចតរថយន្តសម្រាប់ភ្ញៀវជាតិ-អន្តរជាតិចូលរួមពិធីបើក និងពិធីបុណ្យសមុទ្រ
- រៀបចំពិធីការ និងបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
- រៀបចំការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជូនសមាជិកគណៈកម្មការ និងក្រុមការងារ

- គ្រប់គ្រង និងចាត់ចែងការងារហិរញ្ញវត្ថុ ចំណូល ចំណាយ ដើម្បីបម្រើដល់ដំណើរការរៀបចំពិធីបុណ្យសមុទ្រ
- រៀបចំរបាយការណ៍បូកសរុបលទ្ធផលពិធីបុណ្យសមុទ្រជូនរាជរដ្ឋាភិបាល
- ទទួលបានការកិច្ចផ្សេងៗទៀតដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ខ.អនុគណៈកម្មការឃោសនាផ្សព្វផ្សាយ ការពិពណ៌នាសមិទ្ធផលនានា និងគម្រោងអភិវឌ្ឍន៍សេវាសំបុត្រស្តីពីសេវាសំបុត្រ ក្រុមអន្តរកិច្ចសេវាសំបុត្រ មហោស្រពម្ហូបអាហារ និងកុមារតែងលំអក្នុងពិធីបុណ្យ

១- ឯកឧត្តម សុខ គុចហាម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម សូ វិសុទ្ធី	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៣- ឯកឧត្តម ស៊ិន ថៃ	អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម	អនុប្រធាន
៤- ឯកឧត្តម លោក សាមុត	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	អនុប្រធាន
៥- ឯកឧត្តម ថោង រដ្ឋសក្តិ	អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍	អនុប្រធាន
៦- លោក ស្រេង ហុន	អភិបាលរងខេត្តកោះកុង	អនុប្រធាន
៧- លោកស្រី ឈឹម វ៉ានុប	អភិបាលរងខេត្តកោះកុង	អនុប្រធាន
៨- ឯកឧត្តម នី ផល្លី	អគ្គលេខាធិការរងគណៈកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា	សមាជិក
៩- ឯកឧត្តម ស៊ី សុខណ្ណវិស័យ	អគ្គនាយករងទេសចរណ៍និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	សមាជិក
១០- លោក សាន កិរុណា	អគ្គនាយករងនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម	អនុប្រធាន
១១- ឯកឧត្តម ជួន ជ័យសត្យា	ប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ និងជាអគ្គលេខាធិការរង គ.ជ.វ.ទ	សមាជិក
១២- លោក ហេង សុដានី	អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងទេសចរណ៍	សមាជិក
១៣- លោកស្រី តីក សុភី	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍	សមាជិក
១៤- លោក ហាង សុខាភិបាល	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក នូ សុផល	អគ្គនាយករងនៃក្រសួងទេសចរណ៍	សមាជិក
១៦- លោក សុខ ជានិធិ	ប្រធាននាយកដ្ឋានកិច្ចការពិពណ៌នានៃក្រសួងពាណិជ្ជកម្ម	សមាជិក
១៧- លោក ឡា ធីតា	ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយក្រៅប្រទេសនៃក្រសួងទេសចរណ៍	សមាជិក
១៨- លោក គឹម សេរីរដ្ឋ	ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងមូបអាហារ នៃក្រសួងទេសចរណ៍	សមាជិក
១៩- លោក អ៊ុំ ធីតា	នាយករដ្ឋបាលសាលាខេត្តកោះកុង	សមាជិក
២០- លោក អ៊ុំ សុភ័យ	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក

២១- លោក ប្រាក់ ចុន្ទី	អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ ក្រៅប្រទេសនៃក្រសួងទេសចរណ៍	សមាជិក
២២- លោក រៀង វិវិទ្ធី	អនុប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២៣- លោក ម៉ក់ រ៉េត	អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍	សមាជិក
២៤- លោក ម៉េម ម៉ានីរដ្ឋ	អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ ក្រៅប្រទេសនៃក្រសួងទេសចរណ៍	សមាជិក
២៥- លោក ពិធីស សិរិវិទ្ធី	អនុប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ នៃក្រសួងទេសចរណ៍	សមាជិក
២៦- លោក ឈេង សុវណ្ណដា	អភិបាល នៃគណៈអភិបាលក្រុងខេមរាកូមិន្ទ	សមាជិក
២៧- លោក ម៉ុន ឡេង	ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង	សមាជិក
២៨- លោក វិវុត សារិទ្ធី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង	សមាជិក
២៩- លោក ម៉ុន ផល្លា	ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង	សមាជិក
៣០- លោក ម៉ុច ស៊ីយុន	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង	សមាជិក
៣១- លោក អន ដាចុច	ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង	សមាជិក
៣២- លោក រស់ វិវុតចុច	ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង	សមាជិក
៣៣- លោក ម៉ុំ ម៉ានិកា	ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង	សមាជិក
៣៤- លោក វិវុត ម៉េងលាង	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង	សមាជិក
៣៥- លោក ខ្លឹម គគីរ	ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង	សមាជិក
៣៦- លោក សំ កុសល	ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង	សមាជិក
៣៧- លោក សុវណ្ណ ម៉ុនឡេង	ប្រធានទីស្នាក់ការក្រុងពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចំយាម	សមាជិក
៣៨- លោក មាន ម៉ុនឡា	នាយការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ នៃក្រសួងទេសចរណ៍	សមាជិក
៣៩- លោក យ៉ន សុខុម	នាយការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈនៃក្រសួងទេសចរណ៍	សមាជិក
៤០- លោក ហ៊ាង មិត	នាយការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍លើតំបន់ទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៤១- លោក យ៉ន បន្ទុសារុំ	នាយករិយាល័យនាយកដ្ឋានអភិវឌ្ឍន៍លើតំបន់ ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
៤២- លោកស្រី គឹម សុដានីន	មន្ត្រីនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍	សមាជិក
៤៣- កញ្ញា រ៉ុម ច័ន្ទស្រី	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និង អប់រំការយល់ដឹងសាធារណៈនៃក្រសួងទេសចរណ៍	សមាជិក
៤៤- កញ្ញា សេក ណេលីស	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និង អប់រំការយល់ដឹងសាធារណៈនៃក្រសួងទេសចរណ៍	សមាជិក
៤៥- លោក ញឹម សោភ័ណ្ណ	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និង អប់រំការយល់ដឹងសាធារណៈនៃក្រសួងទេសចរណ៍	សមាជិក
៤៦- លោក ហៀង ខេមរា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- សហការជាមួយបណ្តាញព័ត៌មានផ្សព្វផ្សាយ និងផ្នែកឯកជន ដើម្បីធ្វើការយោសនាផ្សព្វផ្សាយពី ព្រឹត្តិការណ៍បុណ្យសមុទ្រ
- ផលិតស្បៀងផ្សព្វផ្សាយស្តីពីបុណ្យសមុទ្រតាមបណ្តាញផ្សព្វផ្សាយជាតិ និងអន្តរជាតិ
- ផលិតឯកសារ ប័ណ្ណផ្គត់ និងបង្ហាញផ្សព្វផ្សាយស្តីពីបុណ្យសមុទ្រជាភាសាខ្មែរ និងបរទេស
- សហការជាមួយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មខេត្តកោះកុង ដើម្បីរៀបចំការតាំងពិព័រណ៍ ផលិតផលក្នុងស្រុក សមិទ្ធិផល និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ
- សហការជាមួយអាជ្ញាធរដែនដី សមាគមឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនស្រាបៀរ ភេសជ្ជៈ និង ម្ហូបអាហារ ដើម្បីរៀបចំមហោស្រពម្ហូបអាហារ ស្រា និងភេសជ្ជៈ
- រៀបចំកម្មវិធីប្រគំតន្ត្រីចល័តនៅពេលថ្ងៃក្នុងអំឡុងពេលនៃពិធីបុណ្យសមុទ្រ
- រៀបចំតុបតែងកន្លែងប្រារព្ធពិធី និងសហការរៀបចំតុបតែងលម្អ និងសម្អាតក្រុងខេមរាកូមិន្ទ និង រៀបចំការសម្អាតឆ្នេរនៅខេត្តកោះកុងដើម្បីទទួលស្វាគមន៍ពិធីបុណ្យសមុទ្រ
- សហការរៀបចំការផ្សាយបន្តផ្ទាល់ និងរៀបចំបាញ់កាំជ្រួចអបអរសាទរ
- ស្វែងរកជំនួយឧបត្ថម្ភជាសម្ភារៈ ឬថវិកាពីសប្បុរសជន និងផ្នែកឯកជនដើម្បីទ្រទ្រង់ការរៀបចំពិធី បុណ្យសមុទ្រ
- ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

គ. អនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បៈ និងល្បះហយាត្រា

១- ឯកឧត្តម ប៉ារ៉ា សុខុម	រដ្ឋលេខាធិការក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម អ៊ុំ ភ សុខាភិ	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	អនុប្រធាន
៣- លោក ស្រេង ហុន	អភិបាលរងខេត្តកោះកុង	អនុប្រធាន
៤- ឯកឧត្តម រ៉ាល សុវណ្ណរិក្ខ	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងជា អគ្គលេខាធិការរង គ.ជ.វ.ទ	សមាជិក
៥- ឯកឧត្តម ស្រៀង ឈាន	ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៦- លោក ហេង សុខចំរើន	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍	សមាជិក
៧- លោក ហ៊ុំ ម សុភា	អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៨- លោក យិន ស៊ីវេង	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិ បត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍	សមាជិក
៩- លោក ម៉ុក សារ៉ាន់	ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១០- លោក ម៉ុក ចាន់ណា	ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១១- លោក យិន យិន	ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង	សមាជិក
១២- លោក សុខ ស៊ីណារិទ្ធ	អនុប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុកនិង អប់រំការយល់ដឹងសាធារណៈ នៃក្រសួងទេសចរណ៍	សមាជិក
១៣- លោក កែន សុភី	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៤- លោក តាត វិសុទ្ធមុនី	អនុប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុកនិង អប់រំការយល់ដឹងសាធារណៈនៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក ខៀវ កុសល	នាយការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក

១៦- លោក កាំង សុខចំរើន	នាយការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៧- លោក ឈិន ហ៊ុយ	នាយករិយាល័យនាយកដ្ឋានអភិវឌ្ឍផលិតផល ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៨- លោក ស្រី សំនិត	នាយករិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
១៩- កញ្ញា ហិម ស្រីលក្ខណ៍	នាយករិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

-សហការជាមួយអនុគណៈកម្មការនានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំទស្សនីយភាពសិល្បៈ
សម្រាប់ពិធីបើក ការប្រគំតន្ត្រី កម្មវិធីសិល្បៈកម្សាន្តនានា និងព្យុះហាយត្រាក្នុងឱកាសពិធីបុណ្យសមុទ្រ
-ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ឃ. អនុគណៈកម្មការរៀបចំខ្លឹមសារ និងកិច្ចប្រជុំពាក់ព័ន្ធ

១- ឯកឧត្តម ណេង សាមុត	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជា អគ្គលេខាធិការ គ.ជ.វ.ទ	ប្រធាន
២- ឯកឧត្តម ថោង រដ្ឋសក្តិ	អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍	អនុប្រធាន
៣- លោក អន ភារៈ	អភិបាលរងខេត្តកោះកុង	អនុប្រធាន
៤- ឯកឧត្តម រាំង សុវណ្ណរិក្ខ	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ និងជាអគ្គលេខាធិការរង គ.ជ.វ.ទ	អនុប្រធាន
៥- លោក ថា កុសល	អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងទេសចរណ៍	អនុប្រធាន
៦- ឯកឧត្តម នី ផល្លី	អគ្គលេខាធិការរងគណៈកម្មាធិការជាតិអភិវឌ្ឍ តំបន់ឆ្នេរកម្ពុជា (គ.អ.ច.ក)	សមាជិក
៧- ឯកឧត្តម វ៉ាន់ វណ្ណៈ	អគ្គលេខាធិការរង គ.ជ.វ.ទ នៃក្រសួងទេសចរណ៍	សមាជិក
៨- លោក ស៊ីង ឌុច	នាយករដ្ឋបាលសាលាខេត្តកោះកុង	សមាជិក
៩- ឯកឧត្តម ឈន មករា	ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១០- លោក ត្រី ឈឹម	អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១១- លោក សុខ សុគុណ	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហ ប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍	សមាជិក
១២- លោក ជុក ជំនោរ	ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៣- លោក ហាន វ៉ាន់លេក	ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៤- លោក លន់ ម៉ីនឡើង	ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក ហ៊ុក រិទ្ធី	ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជម្រុញ ការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍	សមាជិក

១៦- លោក ឃិន ណាត	ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៧- លោក ម៉ែន ភារម្យ	ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៨- លោក ឡាវ ភិរុល	អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិង ជម្រុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍	សមាជិក
១៩- លោក សួន វិបុល	អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២០- លោកស្រី ហួត ស៊ីនួន	អនុប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២១- កញ្ញា មូល លីតា	នាយកការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
២២- លោកស្រី សុខ សុជាតា	នាយកការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
២៣- លោក លោ ចាន់ណា	នាយកការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
២៤- លោក ចាន់ ខេមរិន្ទ	អនុប្រធានផ្នែកគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា	សមាជិក
២៥- លោក លី ជីហាន	នាយកការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២៦- លោក ម៉ែន សត្យា	នាយកការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២៧- លោក ព្រាម ចាន់ដារ៉ា	នាយកការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២៨- លោក ម៉ុន ហណាត	នាយកការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២៩- លោក គន្ធា ភិរម្យ	នាយកការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
៣០- លោក ឃុត ភីមហួត	នាយកការិយាល័យនាយកដ្ឋានវិនិយោគទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៣១- លោក ចាន់ ច័ន្ទសម្បត្តិ	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
៣២- លោកស្រី អ៊ុន អន្តារវិមាន	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
៣៣- កញ្ញា ទេវ ហ្លេងហ៊ុ	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
៣៤- កញ្ញា មុត ម៉ិបញ្ញាវតី	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
៣៥- លោក ស៊ឹម សុភា	មន្ត្រីនាយកដ្ឋានគណនេយ្យ-ហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍	សមាជិក

- ៣៦- កញ្ញា **គង់ សុវិយា** ជំនួយការឯកឧត្តម ទិត ចន្ទា រដ្ឋលេខាធិការ
នៃក្រសួងទេសចរណ៍ សមាជិក
- ៣៧- លោក **សេង សុវណ្ណបូរី** ជំនួយការឯកឧត្តម ទិត ចន្ទា រដ្ឋលេខាធិការ
នៃក្រសួងទេសចរណ៍ សមាជិក

អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំសាលវិធានស្នាក់នៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា
- រៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំសម្រាប់កម្មវិធីបើកពិធីបុណ្យសម្រេច
- រៀបចំខ្លឹមសារឯកសារពាក់ព័ន្ធនានាសម្រាប់ដំណើរការរៀបចំពិធីបុណ្យទាំងមូល
- រៀបចំបកប្រែ និងបោះពុម្ពឯកសារសំខាន់ៗ
- ជម្រុញយុទ្ធនាការចលនាប្រលងប្រណាំងទីក្រុងស្អាត មេណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ
នៅតាមមេណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាទេសចរណ៍គ្រប់ប្រភេទ ដោយរៀបចំ
ឱ្យមានការជូនរង្វាន់ ជាប័ណ្ណសរសើរ ឬការលើកទឹកចិត្តដល់ប្រតិបត្តិករ និងបុគ្គលដែលមានស្នាដៃ។
- ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ខ. អនុគណៈកម្មការរៀបចំកីឡាលើទឹក និងកីឡាលើស្មៅ

- ១- ឯកឧត្តម **ចាន់ ចំរើន** រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធាន
- ២- ឯកឧត្តម **ថោង រដ្ឋសក្តិ** អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍
និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ អនុប្រធាន
- ៣- លោក **សុខ សុទ្ធី** អភិបាលរងខេត្តកោះកុង អនុប្រធាន
- ៤- លោក **សុខ ចន្ទ្យា** ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និង
កីឡាទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក
- ៥- លោក **ថា ច័ន្ទកញ្ញា** នាយករងរដ្ឋបាលសាលាខេត្តកោះកុង សមាជិក
- ៦- លោក **ថៃត ឡឿង** ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង សមាជិក
- ៧- លោក **សាញ៉ា មុនីរ័ត្ន** ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង សមាជិក
- ៨- លោក **លន់ សាមឌី** អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និង
កីឡាទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក
- ៩- លោក **ហាង ឃី** នាយការិយាល័យនាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត
និងកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក
- ១០- លោកស្រី **គង់ សុម៉ាលី** នាយករងការិយាល័យសន្តិសុខ សុវត្ថិភាពទេសចរណ៍ សមាជិក
- ១១- លោក **ហ៊ុន គណិត** ជំនួយការឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ
នៃក្រសួងទេសចរណ៍ សមាជិក
- ១២- កញ្ញា **សែម សុភា** មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាជិក
- ១៣- កញ្ញា **ទួន ឥរុណី** មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាជិក
- ១៤- លោក **គង់ ជាវន្ត** មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាជិក
- ១៥- លោក **សោមសុទ្ធ រិទ្ធិពង្ស** មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាជិក

អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំសកម្មភាពកីឡាលើទឹក កីឡាលើស្មៅខ្សាច់ និងសកម្មភាពកីឡាផ្សេងៗទៀត ដោយសហការ
ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធនានា និងប្រទេសជាមិត្ត
- ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ប.អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់

- ១- ឯកឧត្តមនាយឧត្តមសេនីយ៍ **ទូច ណារុច** អគ្គស្នងការរងនគរបាលជាតិ ប្រធាន
- ២- ឯកឧត្តមឧត្តមសេនីយ៍ឯក **ម៉ែន សាម៉ុន** មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន
- ៣- លោក **ថៃមូន ឆ្លាបតែសន** អភិបាលរងខេត្តកោះកុង អនុប្រធាន
- ៤- ឯកឧត្តម **ប្រាក់ ច័ន្ទតារា** អគ្គាធិការក្រសួងទេសចរណ៍ សមាជិក
- ៥- លោក **ម៉ែម វាសនា** អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ សមាជិក
- ៦- លោក **ម៉ែន ចាន់ថា** អគ្គាធិការរងក្រសួងទេសចរណ៍ សមាជិក
- ៧- ឧត្តមសេនីយ៍ទោ **ហេង ចាន់ធារី** ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នៃក្រសួងមហាផ្ទៃ សមាជិក
- ៨- ឧត្តមសេនីយ៍ទោ **សំឃឹក ឡឿន** ស្នងការនគរបាលខេត្តកោះកុង សមាជិក
- ៩- ឧត្តមសេនីយ៍ទោ **សុខសុវត្ថិ ឌុម** មេបញ្ជាការរងយោធភូមិភាគទី៣ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង សមាជិក
- ១០- ឧត្តមសេនីយ៍ត្រី **ដុច ណារុច** មេបញ្ជាការរងរាជអាវុធហត្ថខេត្តកោះកុង សមាជិក
- ១១- លោកវរសេនីយ៍ឯក **ស៊ិន ជារ៉ូ** មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរៈសេនាគូចលេខ២៦៩ សមាជិក
- ១២- លោកវរសេនីយ៍ឯក **ឈឹម នឹម** មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក សមាជិក
- ១៣- លោក **ឈេង សុវណ្ណដា** អភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទ សមាជិក
- ១៤- លោក **ខួង បញ្ញាឌុឌុរ** ប្រធាននាយកដ្ឋានសន្តិសុខ សុវត្ថិភាពទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក
- ១៥- លោកវេជ្ជ. **នាង ភារិទ្ធ** អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល សមាជិក
- ១៦- លោក **ម៉ីន ឡឿន** ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង សមាជិក
- ១៧- លោក **ទេវ ម៉ីង** ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង សមាជិក
- ១៨- លោក **មីក គារុន** អនុប្រធាននាយកដ្ឋានសន្តិសុខ សុវត្ថិភាពទេសចរណ៍ នៃក្រសួងទេសចរណ៍ សមាជិក
- ១៩- លោក **ម៉ែន សុវណ្ណា** អនុប្រធាននាយកដ្ឋានសន្តិសុខ សុវត្ថិភាពទេសចរណ៍ នៃក្រសួងទេសចរណ៍ សមាជិក
- ២០- លោកស្រី **យូ សុគន្ធារី** អនុប្រធាននាយកដ្ឋានសន្តិសុខ សុវត្ថិភាពទេសចរណ៍ នៃក្រសួងទេសចរណ៍ សមាជិក
- ២១- លោក **ទេព វិរៈ** នាយការិយាល័យពង្រឹងសុវត្ថិភាពទេសចរណ៍ សមាជិក
- ២២- លោក **ជ សេរីវុឌ្ឍ** នាយការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ សមាជិក
- ២៣- លោក **ដួង ច័ន្ទសិរីវិទូ** មន្ត្រីអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ សមាជិក

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំការពារសន្តិសុខ សុវត្ថិភាព របៀបរបបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរឱ្យធានាបាននូវសុវត្ថិភាពគ្រប់គ្រាន់ ទាំងមុនពេល ក្នុងពេល និងក្រោយពេលនៃការប្រារព្ធពិធីបុណ្យសមុទ្រ
- ត្រៀមលក្ខណៈ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់សង្គ្រោះបន្ទាន់ក្នុងករណីមានបាតុភាពដោយហេតុក្នុងពេលនៃការប្រារព្ធពិធីបុណ្យសមុទ្រ។

ប្រការ៣.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារបន្ថែម តាមការចាំបាច់។ អនុគណៈកម្មការនីមួយៗ និងលេខាធិការដ្ឋាន អាចស្នើសុំជ្រើសរើសសមាជិកបន្ថែមតាមការចាំបាច់ ដោយមានការយល់ព្រមពីប្រធានគណៈកម្មការអន្តរក្រសួង។

ប្រការ៤.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ថវិការបស់ក្រសួងទេសចរណ៍ និងប្រកបថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីដំណើរការការងាររបស់ខ្លួន។

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភដល់ដំណើរការរៀបចំពិធីបុណ្យសមុទ្រនេះ។

ប្រការ៥.

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងទេសចរណ៍ ដើម្បីដំណើរការការងាររបស់ខ្លួនតាមការចាំបាច់។

អនុប្រធាន សមាជិកគណៈកម្មការ ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ និងលេខាធិការដ្ឋានត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការអន្តរក្រសួង។

ប្រការ៦.

គណៈកម្មការអន្តរក្រសួងនេះ នឹងត្រូវវិសាយក្រោយពេលចប់ការកិច្ច។

ប្រការ៧.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៨.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋលេខាធិការគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តតំបន់ឆ្នេរសមុទ្រទាំងបួន និងសមាជិកខ្លួនដូចមានចែងក្នុងប្រការ១ ប្រការ២ ត្រូវទទួលអនុវត្តតាមសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែ អប្សរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច

ស្តីពី

ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- ចាត់តាំងឯកឧត្តម **វណ្ណ វិស្សុត** ជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ១២ ខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ពស ២៥៦២



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២៣៧/ស.ក្រ.ប្រក.ស.ក

ថ្ងៃ ខែ ឆ្នាំ : ១១/០១/២០១៨ ខែ មិថុនា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ជិន យុនជិន (ខេមបូឌា) ហ្គាមិន ឯ.ក

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជិន យុនជិន (ខេមបូឌា) ហ្គាមិន ឯ.ក (JIN YUNJIN (CAMBODIA) GARMENT CO., LTD.) តំណាងដោយលោកស្រី **JIANG, HUI** បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ជិន យុនជិន (ខេមបូឌា) ហ្គាមិន ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់កំបូល
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី